

បច្ចេក ហ្វាយនែន ម.ក

**របាយការណ៍ហិរញ្ញវត្ថុ
និង របាយការណ៍របស់សវនករឯករាជ្យ**

សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024

បទ: ហ្វាយលែន ម.ក

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024

ព័ត៌មានរបស់ក្រុមហ៊ុន

ក្រុមហ៊ុន	:	បទ: ហ្វាយលែន ម.ក	
លេខចុះបញ្ជី	:	00029713	
ការិយាល័យចុះបញ្ជី	:	ផ្ទះលេខ 99, ក្រុមទី 4, ភូមិ រំចេក 5, ឃុំ រតនៈ ក្រុងបាត់ដំបង, ខេត្ត បាត់ដំបង	
ម្ចាស់ភាគហ៊ុន	:	សមាគមភាគហ៊ុនបុគ្គលិក ដែលតំណាងដោយ លោក លី ចាន់ទី លោក មាស ធន អ្នកស្រី ផៃត នី អ្នកស្រី ជា ចាន់ដា លោក រឿន ផល្លី លោក លី ចាន់ទី	
ក្រុមប្រឹក្សាភិបាល	:	លោក សៅ រឿន លោក លី ចាន់ទី លោក ព្រំ ម៉ារី លោក ផេង រក្សា	ប្រធានក្រុមប្រឹក្សាភិបាល អនុប្រធានក្រុមប្រឹក្សាភិបាល សមាជិក សមាជិក
ធនាគារចម្បងៗ	:	ធនាគារជាតិនៃកម្ពុជា ធនាគារ អេស៊ីលីដា ធនាគារវឌ្ឍនៈអាស៊ីចំកាត់	
សវនករ	:	ម៉ូរីសុនកាក់ អិមខេអេអឌីត - អីខោនធីង ឯ.ក	

បទ្ទេស ប្រាយនៃន ម.ក

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024

មាតិកា

	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	1 - 4
របាយការណ៍របស់សវនករឯករាជ្យ	5 - 8
របាយការណ៍ហិរញ្ញវត្ថុ	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	9
របាយការណ៍លទ្ធផលសកម្មភាព	10
របាយការណ៍បម្រែបម្រួលមូលធន	11
របាយការណ៍លំហូរសាច់ប្រាក់	12
កំណត់សម្គាល់ចំពោះរបាយការណ៍ហិរញ្ញវត្ថុ	13 - 42



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានកិត្តិយសដាក់ជូនពិនិត្យនូវរបាយការណ៍ប្រចាំឆ្នាំ និង របាយការណ៍ហិរញ្ញវត្ថុបន្ទាប់ពីបានធ្វើសវនកម្មរបស់ក្រុមហ៊ុន **ប័រវ៉ា ហ្វាយណែន ម.ក** (លំដាប់នេះតទៅហៅកាត់ថា "ក្រុមហ៊ុន") សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024 ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន រួមមានការធ្វើប្រតិបត្តិការអាជីវកម្មលើរាល់សកម្មភាពការផ្តល់សេវាឥណទាន និងការផ្តល់សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀតចំពោះអតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មិនមានការផ្លាស់ប្តូរលក្ខណៈនៃសកម្មភាពចម្បងរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024 ត្រូវបានបង្ហាញក្នុងរបាយការណ៍លទ្ធផលលំអិត នៅទំព័រទី 10 ។

ដើមទុនលក្ខន្តិកៈ

ក្រុមហ៊ុនពុំមានការបង្កើនចំនួនភាគហ៊ុន និងដើមទុន នៅក្នុងការិយបរិច្ឆេទនេះទេ។

ទុនបំរុង និង សំវិធានធន

គណនីទុនបំរុង និង សំវិធានធននៅក្នុងការិយបរិច្ឆេទនេះពុំមានការផ្លាស់ប្តូរធំដុំជាសារវន្តទេ ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីធានាថា បណ្តាទ្រព្យសកម្ម ដែលទំនងជាមិនអាចលក់បាន នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាអោយបានស្មើនឹងតម្លៃកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយអោយនៅស្មើនឹងតម្លៃដែលគិតថានឹងអាចលក់បានលើទីផ្សារ។

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើអោយប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនត្រឹមត្រូវធំដុំណាមួយនោះឡើយ។



ឥណទានជាប់សង្ស័យ និង ពិបាកទារ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យទាក់ទងទៅនឹងការលុបចោលឥណទានពិបាកទារ ឬការធ្វើសំវិធានធនចំពោះឥណទានដែលជាប់សង្ស័យ និងមានការជឿជាក់ថា ឥណទានអាក្រក់ត្រូវបានគេលុបចោល និងសំវិធានធនគ្រប់គ្រាន់ត្រូវបានកំណត់ឡើងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលអោយចំនួននៃបំណុលដែលលុបចោល ឬសំវិធានធនចំពោះបំណុលជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនគ្រប់គ្រាន់រហូតដល់កំរិតទឹកប្រាក់ធំដុំជាសារវន្តណាមួយនោះទេ។

វិធីសាស្ត្រនៃការវាយតម្លៃ

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលធ្វើអោយប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រ ដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនត្រឹមត្រូវ ឬមិនសមស្របជាសារវន្តណាមួយនោះទេ។

យថាបំណុល និងបំណុលផ្សេងទៀត

មកដល់ថ្ងៃចេញរបាយការណ៍នេះ គឺពុំមាន ៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើងនៅដំណាច់ការិយបរិច្ឆេទសម្រាប់ធានាចំពោះបំណុលរបស់បុគ្គលណាមួយ ឬ
- (ខ) យថាបំណុលណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីដំណាច់ការិយបរិច្ឆេទ ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន និងដែលមានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល គឺពុំមានយថាបំណុល ឬបំណុលផ្សេងៗទៀត របស់ក្រុមហ៊ុន ត្រូវបានទាមទារអោយសង ឬអាចនឹងត្រូវទាមទារអោយសងក្នុងរយៈពេល 12 ខែ បន្ទាប់ពីថ្ងៃបញ្ចប់បញ្ជីនៃការិយបរិច្ឆេទដែលនឹងមានការប៉ះពាល់ ឬអាចនឹងមានការប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់កំណត់នោះទេ ។

ការផ្លាស់ប្តូរនៃហេតុការណ៍

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលអោយមានតួលេខណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានចំនួនមិនត្រឹមត្រូវជាសារវន្តណាមួយនោះឡើយ។



ប្រការមិនធម្មតា

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទ ពុំមានការប៉ះពាល់ធំដុំ ដោយប្រការ ឬកិច្ចការជំនួញ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានប្រការ កិច្ចការជំនួញ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតាបានកើតមានឡើងនៅក្នុងចន្លោះពេល រវាងថ្ងៃបិទបញ្ជីនៃការិយបរិច្ឆេទ និងថ្ងៃចេញរបាយការណ៍នេះ ដែលអាចនាំអោយប៉ះពាល់ជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងឆ្នាំដែលបានរាយការណ៍។

ព្រឹត្តិការណ៍ចាប់តាំងពីកាលបរិច្ឆេទរបាយការណ៍

ពុំមានព្រឹត្តិការណ៍សំខាន់ៗណាមួយកើតឡើងបន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ដែលនឹងតម្រូវឱ្យមានការបង្ហាញ ឬធ្វើការកែតម្រូវក្រៅពីអ្វីដែលបានបង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ក្រុមប្រកួតប្រជែង

ក្រុមប្រឹក្សាភិបាលក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន ៖

លោក សៅ រឿន	ប្រធានក្រុមប្រឹក្សាភិបាល
លោក លី ចាន់ទី	អនុប្រធានក្រុមប្រឹក្សាភិបាល
លោក ព្រំ ម៉ារី	សមាជិក
លោក ផេង រក្សា	សមាជិក

ភាគហ៊ុនកាន់កាប់ដោយអតិថិជន

សមាជិកក្រុមប្រឹក្សាភិបាល ដែលកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន នាដំណាច់ការិយបរិច្ឆេទត្រូវបានបង្ហាញក្នុង កំណត់សម្គាល់លេខ 14 នៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងនិងរហូតដល់ចុងការិយបរិច្ឆេទនេះ ពុំមានការព្រមព្រៀងណាមួយដែលមានក្រុមហ៊ុនចូលរួមជាគូភាគី ក្នុងគោលបំណងជួយដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយការទិញយក ភាគហ៊ុន ឬលិខិតបំណុលពីសាមីក្រុមហ៊ុនឬពីក្រុមហ៊ុនដទៃទៀតទេ។

ចាប់តាំងពីចុងឆ្នាំហិរញ្ញវត្ថុមុនមក ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់របស់ក្រុមហ៊ុនបានទទួល ឬមានសិទ្ធិនឹងទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលត្រូវបានរាប់បញ្ចូលជាប្រាក់កំរៃសរុប ដែលបានទទួល ឬត្រូវទទួលបានដោយក្រុមប្រឹក្សាភិបាល) តាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងរវាង ក្រុមហ៊ុន និងក្រុមប្រឹក្សាភិបាល ឬរវាងក្រុមហ៊ុន និងក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយ ក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុធំដុំជាមួយ ដោយឡែកតែប្រតិបត្តិការដូច មានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។



ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈកិច្ចការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុក្នុងការិយបរិច្ឆេទត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវទិដ្ឋភាពពិតប្រាកដនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024 និងលទ្ធផលហិរញ្ញវត្ថុ និងស្ថានភាពចរន្តសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបិទបញ្ជី។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះតម្រូវអោយក្រុមប្រឹក្សាភិបាល ៖

- ក) អនុវត្តនូវគោលការណ៍គណនេយ្យសមស្របដែលផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយបន្ទាប់នោះធ្វើការអនុវត្តគោលការណ៍ទាំងនេះជានិច្ចកាល
- ខ) អនុលោមតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មាន តាមគោលការណ៍ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (ហៅកាត់ថា “CIFRS for SMEs”) ហើយប្រសិនបើការស្វែងរកទិដ្ឋភាពពិតប្រាកដតម្រូវអោយប្រើវិធានដទៃទៀតដែលខុសពីវិធានមុនៗ វិធានថ្មីនេះត្រូវបានបង្ហាញ និង ពន្យល់អោយបានច្បាស់លាស់ និង កំណត់បរិមាណនៃការប្រែប្រួលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- គ) ត្រួតពិនិត្យដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យអោយបានត្រឹមត្រូវ និង ប្រពន្ធគ្រប់គ្រងផ្ទៃក្នុងអោយមានប្រសិទ្ធភាព
- ឃ) វាយតម្លៃសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មតថា ក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត និង
- ង) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនអោយមានប្រសិទ្ធភាព លើរាល់ការសម្រេចចិត្ត និងចាត់វិធានការដែលមានសារៈសំខាន់ដែលប៉ះពាល់ដល់ប្រតិបត្តិការ និងដំណើរការក្រុមហ៊ុន ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុថា ក្រុមហ៊ុនបានអនុវត្តនូវរាល់តម្រូវការដូចមានចែងខាងលើ។

សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាភិបាល

យើងខ្ញុំជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន **ប័រវ៉ា ហ្វាយណែន ម.ក** សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនដែលមានភ្ជាប់ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញនូវទិដ្ឋភាពពិតប្រាកដ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024 និងប្រសិទ្ធភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ ក្នុងការិយបរិច្ឆេទបានបិទបញ្ជីខាងលើ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម។

ប្រសិនបើមានការសង្ស័យណាមួយក្នុងការប្រកាសនេះ ក្រុមប្រឹក្សាភិបាលដោយ ៖



លោក មាស ឆន
នាយកប្រតិបត្តិ
ថ្ងៃទី 30 ខែ មេសា ឆ្នាំ 2025

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក និងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បឋម ហ្វាយនែន ម.ក

មតិរបស់សវនករឯករាជ្យ

យើងខ្ញុំបានធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់របស់ **បឋម ហ្វាយនែន ម.ក** (តទៅនេះហៅកាត់ថា “ក្រុមហ៊ុន”) ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024 ព្រមទាំង របាយការណ៍លទ្ធផលលំអិត របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ ក្នុងការិយបរិច្ឆេទ ចប់ខាងលើ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដោយរួមមានគោលការណ៍គណនេយ្យសំខាន់ៗ។

យើងខ្ញុំមានមតិថា របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់នេះបង្ហាញនូវទិដ្ឋភាពពិតប្រាកដ នៃស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុន នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024 និង ប្រសិទ្ធភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់នាថ្ងៃខាងលើ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់ សហគ្រាសធុនតូច និងមធ្យម (ហៅកាត់ថា “CIFRS for SMEs”)។

មូលដ្ឋានលើមតិរបស់សវនករឯករាជ្យ

យើងខ្ញុំបានធ្វើសវនកម្មគណនេយ្យ ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការ ទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងផ្នែកនៃ **ការទទួលខុស ត្រូវរបស់សវនករសម្រាប់សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ** នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យ ភាពពីក្រុមហ៊ុន ដោយអនុលោមតាមក្រមសីលធម៌សម្រាប់គណនេយ្យករអាជីព របស់ក្រុមប្រឹក្សា ស្តង់ដារក្រម សីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (“IESBA Code”) និងលក្ខខណ្ឌតម្រូវវិជ្ជាជីវៈ ដែលពាក់ព័ន្ធទៅនឹងការធ្វើ សវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវ ផ្សេងទៀតរបស់យើងខ្ញុំនៅក្នុងវិជ្ជាជីវៈស្របតាមតម្រូវការទាំងនេះ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែល យើងខ្ញុំបានទទួលមានភាពគ្រប់គ្រាន់ និងសមហេតុសមផល ដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងទៀត

ថ្នាក់ដឹកនាំជាអ្នកទទួលខុសត្រូវចំពោះព័ត៌មានផ្សេងទៀត។ ព័ត៌មានផ្សេងទៀត រួមបញ្ចូល របាយការណ៍របស់ ក្រុមប្រឹក្សាភិបាល ដូចមានចែងនៅទំព័រទី 1 ដល់ទី 4 ប៉ុន្តែមិនរាប់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍ សវនករទេ។

មតិរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុមិនគ្របដណ្តប់លើព័ត៌មានផ្សេងទៀតទេ ហើយយើងខ្ញុំមិនបង្ហាញពី ការសន្និដ្ឋានលើការធានាណាមួយឡើយ។

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក និងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បឋម ហ្វាយនែន ម.ក (ភីអិចស៊ីមូន)

ព័ត៌មានផ្សេងទៀត (ភីអិចស៊ីមូន)

ទាក់ទងនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺត្រូវបានព័ត៌មានផ្សេងទៀត ហើយធ្វើការពិចារណាថាព័ត៌មានផ្សេងទៀត មានលក្ខណៈមិនសមស្របជាសារវន្ត ជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬចំណេះដឹងរបស់យើងខ្ញុំ ដែលទទួលបាននៅក្នុងការធ្វើសវនកម្ម ឬបើមិនដូច្នោះទេថាទំនងជាមាននូវកំហុស ឆ្គងជាសារវន្ត។ ប្រសិនបើផ្អែកលើការងារដែលយើងខ្ញុំបានអនុវត្ត យើងខ្ញុំសន្និដ្ឋានថាមានព័ត៌មានខុសឆ្គងជាសារវន្ត នៃព័ត៌មានផ្សេងទៀតនេះ យើងខ្ញុំត្រូវរាយការណ៍អំពីករណីនេះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍នោះទេ។

ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ច លើរបាយការណ៍ហិរញ្ញវត្ថុ

ថ្នាក់ដឹកនាំជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និង ការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយ អនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម និងជា អ្នកទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងមួយដែលចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលគ្មាន កំហុសឆ្គងជាសារវន្ត (ដូចជាកំហុសឆ្គងដោយសារការក្លែងបន្លំ ឬ ការភាន់ច្រឡំ)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ថ្នាក់ដឹកនាំទទួលខុសត្រូវចំពោះការវាយតម្លៃសមត្ថភាពរបស់ក្រុមហ៊ុន ដើម្បី បន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម បង្ហាញតាមការពាក់ព័ន្ធនូវករណីដែលទាក់ទងទៅនឹងនិរន្តរភាពនៃដំណើរ ការអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មគណនេយ្យ លើកលែងតែថ្នាក់ដឹកនាំមានបំណងជម្រះ បញ្ជីក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការអាជីវកម្ម ឬមិនមានជម្រើសណាផ្សេងពីនេះ ។

ថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ចទទួលខុសត្រូវក្នុងការត្រួតពិនិត្យ ដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានការធានាដោយសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល ពុំ មានកំហុសឆ្គងជាសារវន្ត (ដូចជាកំហុសឆ្គងដោយសារការក្លែងបន្លំ ឬការភាន់ច្រឡំ) និងដើម្បីចេញរបាយការណ៍ សវនកម្ម ដែលរួមបញ្ចូលទាំងមតិយោបល់របស់យើងខ្ញុំ។ ការធានាដោយសមហេតុផល គឺជាការធានាដែល មានកម្រិតខ្ពស់ ប៉ុន្តែមិនមែនជាការធានាមួយដែលថា សវនកម្មធ្វើឡើងស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃ កម្ពុជា តែងតែរកឃើញកំហុសឆ្គងជាសារវន្តណាមួយនៅពេលដែលវាកើតឡើងឡើយ។ កំហុសឆ្គងអាចកើត ឡើងពីការបន្លំ ឬភាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងមួយ ឬកំហុសឆ្គងជាមួយ ពួកវា អាចនឹងត្រូវបានគេរំពឹងដោយសមរម្យថានឹងមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ ផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃសវនកម្មស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំធ្វើការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាមជ្ឈជាតិនិយមវិជ្ជាជីវៈ នៅក្នុងការធ្វើសវនកម្ម។ យើងខ្ញុំក៏ ៖

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក និងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បឋម ហ្វាយនែន ម.ក (ភីអិលស៊ីអិល)

ការទទួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

- ក) ធ្វើការកំណត់អត្តសញ្ញាណនិងវាយតម្លៃហានិភ័យ នៃភាពមិនត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ មិនថាដោយសារការក្លែងបន្លំ ឬការភាន់ច្រឡំ និងធ្វើការរៀបចំនិងអនុវត្តនីតិវិធីសវនកម្មឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលបាននូវភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់មតិរបស់យើងខ្ញុំ។ ហានិភ័យនៃការមិនរកឃើញកំហុសឆ្គងសំខាន់ៗដែលបណ្តាលមកពីការក្លែងបន្លំ គឺខ្ពស់ជាងកំហុស នៃការភាន់ច្រឡំដោយសារកំហុសឆ្គងនៃការក្លែងបន្លំអាចពាក់ព័ន្ធ នឹងការយុបយិតការក្លែងបន្លំ ការលុបចោលដោយចេតនា ការបង្ហាញខុស ឬការមិនធ្វើតាមការត្រួតពិនិត្យផ្ទៃក្នុង។
- ខ) ទទួលបានការយល់ដឹងអំពីការត្រួតពិនិត្យផ្ទៃក្នុងទាក់ទងនឹងសវនកម្មដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមស្របតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណង នៃការបញ្ចេញមតិលើ ប្រសិទ្ធភាព នៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- គ) ធ្វើការវាយតម្លៃភាពត្រឹមត្រូវនៃគោលនយោបាយគណនេយ្យដែលបានប្រើ និងភាពសមហេតុផលនៃការប៉ាន់ប្រមាណគណនេយ្យ ប្រសិនបើមាន និងការបង្ហាញពាក់ព័ន្ធដែលធ្វើឡើងដោយថ្នាក់ដឹកនាំ។
- ឃ) ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគ្រឹះនិរន្តរភាពអាជីវកម្ម នៃការចុះបញ្ជីគណនេយ្យរបស់ថ្នាក់ដឹកនាំ ដោយផ្អែកលើភស្តុតាងសវនកម្មដែលបានទទួល ថាតើភាពមិនប្រាកដប្រជាទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលអាចបង្កឱ្យមានការសង្ស័យយ៉ាងធ្ងន់ធ្ងរលើសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនប្រាកដប្រជា តម្រូវឱ្យយើងខ្ញុំទាញការចាប់អារម្មណ៍នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ចំពោះការបង្ហាញព័ត៌មានដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការបង្ហាញបែបនេះមិនគ្រប់គ្រាន់ ធ្វើការកែប្រែមតិរបស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺផ្អែកលើភស្តុតាងសវនកម្ម ដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌ នាពេលអនាគត អាចបណ្តាលឱ្យក្រុមហ៊ុនផ្អាកប្រតិបត្តិការអាជីវកម្ម។
- ង) ធ្វើការវាយតម្លៃ ការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មាន និងថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញប្រតិបត្តិការ និងព្រឹត្តិការណ៍សំខាន់ៗ ក្នុងលក្ខណៈដែលសម្រេចបាននូវការបង្ហាញដោយសមស្រប ។

របាយការណ៍របស់សវនករឯករាជ្យ
ជូនចំពោះភាគទុនិក និងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បឋម ហ្វាយនែន ម.ក (ភីអិលអិលអិល)
ការទទួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ (ភីអិលអិលអិល)

យើងខ្ញុំធ្វើការទំនាក់ទំនងជាមួយថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ចរបស់ក្រុមហ៊ុន ពាក់ព័ន្ធទៅនឹងវិសាលភាព និងពេលវេលាធ្វើសវនកម្មដែលបានគ្រោងទុក និងកំហុសឆ្គងសំខាន់ៗដែលរកឃើញ ដោយរួមមានកង្វះខាតសំខាន់ៗ នៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំកំណត់បានក្នុងអំឡុងពេលធ្វើសវនកម្ម។

ក្នុងនាមម៉ូរីសុងកាក់ អិមខេអេ

ម៉ូរីសុងកាក់ អិមខេអេ

ក្រុមហ៊ុនគណនេយ្យជំនាញ និង សវនកម្មឯករាជ្យ


ភាគី ភី
ភាគទុនិកថ្នាក់ដឹកនាំ



ថ្ងៃទី 30 ខែ មេសា ឆ្នាំ 2025

បច្ចេកទេស ហិរញ្ញវត្ថុ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
តាមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024

ប្រភេទសកម្មភាព	កំណត់សម្គាល់	2024		2023	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	4	115,883	28,791	152,685	37,377
សមតុល្យជាមួយធនាគារជាតិ					
នៃកម្ពុជា	5	487,400	121,093	487,480	119,334
សមតុល្យជាមួយធនាគារផ្សេងទៀត	6	1,867,927	464,081	1,466,429	358,979
ឥណទានចំពោះអតិថិជន	7	26,307,952	6,536,137	25,309,660	6,195,755
ទ្រព្យ និងបរិក្ខារ	8	1,047,916	260,352	1,131,937	277,096
ទ្រព្យសកម្មផ្សេងទៀត	9	83,600	20,770	67,811	16,600
ទ្រព្យសកម្មពន្ធពន្យារ	21(គ)	93,589	23,252	122,940	30,095
សរុបទ្រព្យសកម្ម		30,004,267	7,454,476	28,738,942	7,035,236
បំណុល និង មូលធន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	10	908,153	225,628	1,107,089	271,013
បំណុលផ្សេងៗ	11	878,425	218,242	905,274	221,609
កម្ចី	12	8,098,197	2,011,974	6,441,232	1,576,801
បំណុលពន្ធពន្យារ	21(ខ)	3,912	972	5,749	1,407
សរុបបំណុល		9,888,687	2,456,816	8,459,344	2,070,830
មូលធន និងទុនបម្រុង					
ដើមទុនគម្រោង SEAD	13	949,821	237,455	949,821	237,455
ដើមទុន	14	9,741,600	2,435,400	9,741,600	2,435,400
ទុនបម្រុងតាមបទប្បញ្ញត្តិ	15	1,323,854	328,908	885,565	216,786
លទ្ធផលបង្ក		8,100,305	2,018,147	8,702,612	2,166,097
ការបកប្រែប្រែប្រែ		-	(22,250)	-	(91,332)
សរុបមូលធន និងទុនបម្រុង		20,115,580	4,997,660	20,279,598	4,964,406
សរុបបំណុល និង មូលធន		30,004,267	7,454,476	28,738,942	7,035,236



របាយការណ៍ហិរញ្ញវត្ថុផ្សាយ និងចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល

លោក មាស ធន

នាយកប្រតិបត្តិ

ថ្ងៃទី 30 ខែ មេសា ឆ្នាំ 2025

កំណត់សម្គាល់ភ្ជាប់ ត្រូវអានជាមួយរបាយការណ៍នេះ។

បច្ចេកទេស ហ្វាស ធន

របាយការណ៍លទ្ធផលដំណើរការ

សម្រាប់កាលបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024

	កំណត់ សម្គាល់	2024		2023	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលពីការប្រាក់	16	4,618,460	1,134,478	4,637,003	1,128,225
ចំណាយលើការប្រាក់	17	(386,690)	(94,986)	(444,123)	(108,059)
ចំណូលពីការប្រាក់សុទ្ធ		4,231,770	1,039,492	4,192,880	1,020,166
ចំណូលពីប្រតិបត្តិការផ្សេងៗ	18	170,022	41,764	321,764	78,288
សោហ៊ុយបុគ្គលិក	19	(3,156,360)	(775,328)	(3,164,021)	(769,835)
រំលស់លើទ្រព្យ និងបរិក្ខារ		(84,934)	(20,863)	(103,539)	(25,192)
ចំណាយលើប្រតិបត្តិការផ្សេងៗ	20	(936,537)	(230,051)	(817,990)	(199,024)
លទ្ធផលពីប្រតិបត្តិការ		223,961	55,014	429,094	104,403
សំវិធានធនសម្រាប់ទ្រព្យហិរញ្ញវត្ថុ	7	(315,216)	(77,430)	(215,588)	(52,455)
ចំណេញ/(ខាត)មុនបង់ពន្ធ		(91,255)	(22,416)	213,506	51,948
ពន្ធលើប្រាក់ចំណេញ	21 (ក)	(72,763)	(17,873)	(181,820)	(44,238)
ចំណេញ/(ខាត)ក្នុងកាលបរិច្ឆេទ		(164,018)	(40,289)	31,686	7,710
ការបកប្រែប្រែប្រួល		-	69,082	-	36,802
លទ្ធផលដំណើរការសុទ្ធ		(164,018)	28,793	31,686	44,512

អនុញ្ញាតដោយចេញផ្សាយផ្សាយ និងចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល



លោក ហាស ធន

នាយកប្រតិបត្តិ

ថ្ងៃទី 30 ខែ មេសា ឆ្នាំ 2025

កំណត់សម្គាល់ភ្ជាប់ ត្រូវអានជាមួយរបាយការណ៍នេះ។

មាតិកា ២១៖ របាយការណ៍

របាយការណ៍ស្តីពីស្ថានភាពហិរញ្ញវត្ថុ និងស្ថានភាពហិរញ្ញវត្ថុ ៣១ ខែ ធ្នូ ឆ្នាំ ២០២៤

	លើសទុនគម្រោង SEAD		លើសទុន		ទុនប្រុងតាមបទប្បញ្ញត្តិ		លទ្ធផលបង្ក		ការបកប្រែ រូបិយប័ណ្ណ		សរុប	
	ពាន់រៀល	ដុល្លារ អាមេរិក	ពាន់រៀល	ដុល្លារ អាមេរិក	ពាន់រៀល	ដុល្លារ អាមេរិក	ពាន់រៀល	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ពាន់រៀល	ដុល្លារ អាមេរិក	
សមតុល្យនៅថ្ងៃទី ១ មករា ឆ្នាំ ២០២៣	949,821	237,455	9,741,600	2,435,400	1,094,218	265,780	8,467,127	2,108,801	(128,134)	20,252,766	4,919,302	
ការកែតម្រូវកាលកិច្ចបញ្ចប់ប្រតិបត្តិការ	-	-	-	-	-	-	(4,854)	(1,181)	-	(4,854)	(1,181)	
លទ្ធផលនៃការប្រតិបត្តិការ	-	-	-	-	-	-	31,686	7,710	-	31,686	7,710	
ប្រែប្រួលទុនប្រុងតាមបទប្បញ្ញត្តិ	-	-	-	-	(208,653)	(50,767)	208,653	50,767	-	-	-	
ការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	1,773	-	-	36,802	-	38,575	
សមតុល្យនៅថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២៣	949,821	237,455	9,741,600	2,435,400	885,565	216,786	8,702,612	2,166,097	(91,332)	20,279,598	4,964,406	
សមតុល្យនៅថ្ងៃទី ១ មករា ឆ្នាំ ២០២៤	949,821	237,455	9,741,600	2,435,400	885,565	216,786	8,702,612	2,166,097	(91,332)	20,279,598	4,964,406	
លទ្ធផលនៃការប្រតិបត្តិការ	-	-	-	-	-	-	(164,018)	(40,289)	-	(164,018)	(40,289)	
ប្រែប្រួលទុនប្រុងតាមបទប្បញ្ញត្តិ	-	-	-	-	438,289	107,661	(438,289)	(107,661)	-	-	-	
ការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	4,461	-	-	69,082	-	73,543	
សមតុល្យនៅថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២៤	949,821	237,455	9,741,600	2,435,400	1,323,854	328,908	8,100,305	2,018,147	(22,250)	20,115,580	4,997,660	

កំណត់សម្គាល់ភ្ជាប់ ត្រូវបានផ្តល់ជាមួយរបាយការណ៍នេះ។

មន្ទីរ ហ្វាយណែន ម.ក

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024

	2024		2023	
	ពាន់រៀល ដុល្លារអាមេរិក		ពាន់រៀល ដុល្លារអាមេរិក	
ចរន្តសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ចំណេញ/(ខាត)ក្នុងការិយបរិច្ឆេទ	(164,018)	(40,289)	31,686	7,710
និយ័តកម្ម ៖				
ចំណាយបង់ពន្ធ	72,763	17,873	181,820	44,238
ទាយជួនឱ្យដល់រំលស់	84,934	20,863	103,539	25,192
សំវិធានធនសម្រាប់ទ្រព្យហិរញ្ញវត្ថុ	315,216	77,430	215,588	52,455
ការលុបចោលទ្រព្យ និងបរិក្ខារ	10,925	2,683	-	-
ចំណេញប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល	319,820	78,560	532,633	129,595
បម្រែបម្រួលក្នុងទ្រព្យសកម្ម និងអសកម្មប្រតិបត្តិការ ៖				
ឥណទាន ចំពោះអតិថិជន	(1,313,508)	(322,650)	2,778,262	675,976
ទ្រព្យសកម្មផ្សេងៗ	(15,789)	(3,878)	(1,597)	(389)
ប្រាក់បញ្ញើរបស់អតិថិជន	(198,936)	(48,867)	(52,276)	(12,719)
បំណុលផ្សេងៗ	(22,603)	(5,552)	(302,479)	(73,596)
សាច់ប្រាក់បានពីក្នុងប្រតិបត្តិការ	(1,231,016)	(302,387)	2,954,543	718,867
ប្រាក់អតីតភាពដែលបានបង់	(4,246)	(1,043)	(1,765)	(429)
ចំណាយបង់ពន្ធ (កំណត់សម្គាល់ 21)	(45,250)	(11,115)	(54,992)	(13,380)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ	(1,280,512)	(314,545)	2,897,786	705,058
ចរន្តសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញ ទ្រព្យ និងបរិក្ខារ	(11,836)	(2,907)	(17,156)	(4,174)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ	(11,836)	(2,907)	(17,156)	(4,174)
ចរន្តសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ				
សាច់ប្រាក់ទទួលបានពីកម្ចី (កំណត់សម្គាល់ 12)	5,736,893	1,409,210	3,034,397	738,296
សាច់ប្រាក់ទូទាត់ការសងកម្ចី (កំណត់សម្គាល់ 12)	(4,079,928)	(1,002,193)	(5,523,012)	(1,343,799)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពហិរញ្ញវត្ថុ	1,656,965	407,017	(2,488,615)	(605,503)
បំរែបំរួលសាច់ប្រាក់ និងសាច់ប្រាក់សមមូល	364,616	89,565	392,015	95,381
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ	1,619,514	396,454	1,227,499	298,154
ការបកប្រែរូបិយប័ណ្ណ	-	6,932	-	2,919
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ (កំណត់សម្គាល់ 22)	1,984,130	492,951	1,619,514	396,454

កំណត់សម្គាល់ភ្ជាប់ ត្រូវបានជាមួយរបាយការណ៍នេះ។

បវរ ហ្វាយនែន ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024

1. ព័ត៌មានរបស់អង្គភាព

គ្រឹះស្ថានឥណទានជនបទ បវរ ហ្វាយនែន ម.ក (ហៅកាត់ថា "ក្រុមហ៊ុន") បានចុះបញ្ជីពាណិជ្ជកម្មជា ក្រុមហ៊ុន មហាជនទទួលខុសត្រូវមកម្រិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ 00029713 ចុះ ថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2017 ជាមួយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2017 ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណពីធនាគារជាតិកម្ពុជា (ហៅកាត់ថា "ធនាគារកណ្តាល") ដើម្បីធ្វើប្រតិបត្តិការជាប្រតិបត្តិករឥណទានជនបទ។

ក្រុមហ៊ុនត្រូវបានគេស្គាល់ថាជាសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចខ្នាតតូច ("SEAD" ឬ "គម្រោង") ដែលដំណើរការ តាមរយៈអង្គការយើងអន្តរជាតិ ("CARE INTERNATIONAL") ។ គម្រោងសន្សំគឺជាផ្នែកមួយនៃគម្រោងរបស់ អង្គការយើងអន្តរជាតិក្នុងខេត្តបាត់ដំបង។

គម្រោងនេះត្រូវបង្កើតឡើងនៅឆ្នាំ 1998 ក្នុងគោលបំណងដើម្បីលើកកម្ពស់សុវត្ថិភាពសេដ្ឋកិច្ចរបស់គ្រួសារដែល មានប្រាក់ចំណូលទាបតាមរយៈការប្រមូលផ្តុំប្រាក់សន្សំរបស់សមាជិក។ គម្រោងនេះត្រូវបានអនុវត្តតាមរយៈក្រុម ហ៊ុនឥណទានជនបទតាមសហគមន៍សន្សំប្រាក់នៅថ្នាក់សហគមន៍។

នៅថ្ងៃទី 5 កញ្ញា ឆ្នាំ 2002 SEAD ត្រូវបានចុះបញ្ជីជាសហគមន៍ក្រៅរដ្ឋាភិបាលឈ្មោះថា សហព័ន្ធ សន្សំប្រាក់ និងឥណទានកម្ពុជា "Cambodia Saving and Credit Federation" (CSCF)។ បន្ទាប់មកនៅថ្ងៃទី 1 ខែតុលា ឆ្នាំ 2002 សហព័ន្ធសន្សំប្រាក់ និងឥណទានកម្ពុជា (CSCF) បានស្នើសុំទៅក្រសួងមហាផ្ទៃដោយប្តូរឈ្មោះរបស់ខ្លួន ទៅជាសហគមន៍សហព័ន្ធសហគមន៍សន្សំប្រាក់កម្ពុជា។

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនគឺផ្តល់សេវាហិរញ្ញវត្ថុទៅដល់គ្រួសារដែលមានប្រាក់ចំណូលទាប និង សេវាផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុដែលមានចែងក្នុងវិសាលភាពរបស់អាជ្ញាបណ្ណប្រតិបត្តិករ ឥណទានជនបទក្នុងព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024 ក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន 104 នាក់ (ឆ្នាំ 2023 មានចំនួន 107 នាក់)។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានអនុញ្ញាតអោយចេញផ្សព្វផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី 30 ខែ មេសា ឆ្នាំ 2025។

2. គោលការណ៍គណនេយ្យសំខាន់ៗ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំដោយប្រើប្រាស់គោលការណ៍ គណនេយ្យសំខាន់ៗ ព្រមទាំងមូលដ្ឋាន វាស់វែង ដូចបានរៀបរាប់ដូចខាងក្រោម។ គោលការណ៍ទាំងនេះ ត្រូវបានគេអនុវត្តដូចគ្នាចំពោះគ្រប់ ការិយបរិច្ឆេទទាំងអស់ដែលបានបង្ហាញលើកលែងតែមានលក្ខខណ្ឌតម្រូវណាមួយចែងផ្ទុយពីនេះ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តព័ទ្ធជាមុន)

2.1 មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់ ត្រូវបានរៀបចំដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូចនិងមធ្យម (“CIFRS for SMEs”) ដោយផ្អែកទាំងស្រុងទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់សហគ្រាសធុនតូចនិងមធ្យម ចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំនៅក្រោមសម្មតិកម្មតម្លៃដើមប្រវត្តិសាស្ត្រលើកលែងតែមានការបង្ហាញផ្សេងពីនេះ។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលស្របទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”) តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗ និងការសន្មត ដែលមានផលប៉ះពាល់ដល់ចំនួនទ្រព្យសកម្ម និងបំណុល និងការលាតត្រដាងទ្រព្យសកម្មនិងបំណុលដែលបានរាយការណ៍ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ និងប៉ះពាល់ដល់ចំនួនទឹកប្រាក់ចំណូល និងចំណាយដែលបានរាយការណ៍ នៅក្នុងអំឡុងពេលនៃការធ្វើរបាយការណ៍នេះ ហើយក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ទោះបីជាការប៉ាន់ស្មានទាំងនេះ ផ្អែកទៅលើកម្រិតនៃការយល់ដឹងរបស់គណៈគ្រប់គ្រង ទៅលើព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗនាពេលបច្ចុប្បន្នក៏ដោយ ក៏លទ្ធផលជាក់លាក់ចុងក្រោយអាចខុសពីការប៉ាន់ស្មានទាំងនេះ។

2.2 ប្រតិបត្តិការរូបិយប័ណ្ណបរទេស

(ក) រូបិយប័ណ្ណមុខងារ និង ការបង្ហាញ

ធាតុទាំងអស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានគេវាស់វែង ដោយប្រើប្រាស់រូបិយប័ណ្ណនៃសេដ្ឋកិច្ចជាតិ ដែលក្រុមហ៊ុនប្រតិបត្តិ (“រូបិយប័ណ្ណមុខងារ”)។ ក្រុមហ៊ុនមានប្រតិបត្តិការភាគច្រើនជាប្រាក់រៀល និងធ្វើការកត់ត្រាបញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់រៀល ដែលជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណដែលត្រូវបង្ហាញ ពីព្រោះរូបិយប័ណ្ណនេះឆ្លុះបញ្ចាំងភាពជាក់ស្តែងនៃសកម្មភាពសេដ្ឋកិច្ចទៅតាមប្រតិបត្តិការ និង កាលៈទេសៈរបស់ក្រុមហ៊ុន។

(ខ) ប្រតិបត្តិការ និងសមតុល្យ

រាល់ប្រតិបត្តិការចំណូល-ចំណាយជារូបិយប័ណ្ណបរទេសក្រៅពីប្រាក់រៀល ត្រូវបានប្តូរទៅជា រូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការ ។ ភាពខុសគ្នានៃអត្រាប្តូរប្រាក់ចំពោះប្រតិបត្តិការ និងការបកប្រែនៅអត្រាប្តូរប្រាក់នៅដំណាច់ការិយបរិច្ឆេទ ចំពោះសមតុល្យទ្រព្យសកម្ម និងបំណុល ជារូបិយប័ណ្ណបរទេសក្រៅពីប្រាក់រៀល ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលលំអិត។

បទ: ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តព៌ទ៌ព៌មុន)

2.3 ការបង្ហាញជាប្រាក់ដុល្លារអាមេរិក

របាយការណ៍លទ្ធផលលំអិត និងរបាយការណ៍លំហូរសាច់ប្រាក់ត្រូវឱ្យមានការបកប្រែពីប្រាក់រៀលទៅជាដុល្លារអាមេរិកដោយប្រើអត្រាប្តូរប្រាក់មធ្យមភាគប្រចាំឆ្នាំ។ រាល់ទ្រព្យសកម្ម និងបំណុលដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ និងធាតុនៃដើមទុន ត្រូវបានបកប្រែតាមអត្រានៅចុងឆ្នាំ។ ភាពខុសគ្នានៃលទ្ធផលអត្រាប្តូរប្រាក់ទាំងអស់ដែលកើតឡើង ត្រូវបានទទួលស្គាល់នៅក្នុងគណនីលទ្ធផល និងជាសមាសភាពដោយឡែកនៅក្នុងគណនីមូលធន។ ការបកស្រាយមិនត្រូវយកមកសន្មតថាគួរលេខជាប្រាក់រៀលដែលត្រូវបាន ឬអាចត្រូវបាន ឬនាពេលអនាគតនឹងត្រូវបាន ប្តូរទៅជាប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នេះ ឬអត្រាផ្សេងៗទៀតបានឡើយ ។

ក្រុមហ៊ុន ប្រើអត្រាប្តូរប្រាក់ជាផ្លូវការដែលបានប្រកាសដោយធនាគារជាតិនៃកម្ពុជាដូចខាងក្រោម ៖

ការិយបរិច្ឆេទរបាយការណ៍	អត្រានៅចុងការិយបរិច្ឆេទ	អត្រាប្តូរប្រាក់មធ្យមភាគ
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	1 ដុល្លារអាមេរិក = 4,025 រៀល	1 ដុល្លារអាមេរិក = 4,071 រៀល
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023	1 ដុល្លារអាមេរិក = 4,085 រៀល	1 ដុល្លារអាមេរិក = 4,110 រៀល

2.4 ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i) ការទទួលស្គាល់ និង ការវាស់វែងលើកដំបូង

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅពេលក្រុមហ៊ុនក្លាយជាភាគីនៃកិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានកត់ត្រាលើកដំបូងតាមតម្លៃប្រតិបត្តិការដែលបានកែសម្រួលសម្រាប់ថ្លៃប្រតិបត្តិការ។

(ii) ចំណាត់ថ្នាក់ និងការវាស់វែងនាពេលបន្ទាប់

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានចាត់ថ្នាក់ជាឧបករណ៍ហិរញ្ញវត្ថុមូលដ្ឋានរួមមាន សាច់ប្រាក់ និង ឧបករណ៍បំណុល (ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ ឥណទានចំពោះអតិថិជនកម្ចី ត្រូវទទួល ទឹកប្រាក់ត្រូវទទួលផ្សេងៗ និងទឹកប្រាក់ត្រូវសងផ្សេងៗ)។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានវាស់វែងនាពេលបន្ទាប់ តាមរំលស់ថ្លៃដើមដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ដោយដកចេញសំវិធានធនការថយចុះតម្លៃ។ ការធ្វើអប្បហារ ត្រូវបានលុបចោលនៅពេលដែលផលប៉ះពាល់នៃអប្បហារមិនសំខាន់ជាសារវន្ត។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តពិព័ន្ធទុក)

2.4 ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តពិព័ន្ធទុក)

(iii) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានឈប់ទទួលស្គាល់ នៅពេលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលបានលំហូរសាច់ប្រាក់ពី ទ្រព្យសកម្មនោះបានបញ្ឈប់ ឬទ្រព្យសកម្មត្រូវបានផ្ទេរ និងរាល់ហានិភ័យ និងផលប្រយោជន៍កម្មសិទ្ធិទាំងអស់ នៃទ្រព្យសកម្មត្រូវបានផ្ទេរ។ ភាពខុសគ្នារវាងចំនួនថ្លៃដើមយោងនៃទ្រព្យសកម្មនិងចំនួនសរុបនៃតំលៃតបស្នង ដែលទទួលបានឬនឹងត្រូវទទួលបានគឺត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

បំណុលហិរញ្ញវត្ថុត្រូវបានឈប់ទទួលស្គាល់ នៅពេលដែលវាត្រូវបានបញ្ចប់ រំសាយ ឬផុតកំណត់ ។ ភាពខុសគ្នា រវាងចំនួនថ្លៃដើមយោងនៃបំណុលអកម្មហិរញ្ញវត្ថុដែលបានលុបចោល និងតំលៃតបស្នងដែលបានទូទាត់ឬនឹង ត្រូវទូទាត់ រួមទាំងទ្រព្យសម្បត្តិមិនមែនសាច់ប្រាក់ដែលបានផ្ទេរ ឬបំណុលដែលបានប្រើប្រាស់ គឺត្រូវបានទទួល ស្គាល់នៅក្នុងរបាយការណ៍លទ្ធផលលំអិត។

(iv) ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធបន្ទាប់ពីកាត់កងត្រូវបាន រាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលក្រុមហ៊ុនមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់ កងចំនួនទឹកប្រាក់ដែលបានកត់ត្រា ហើយក្រុមហ៊ុនមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬ មានបំណងកត់ត្រាទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។ ចំនួនទឹកប្រាក់ដែលពាក់ព័ន្ធត្រូវបាន បង្ហាញចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

2.5 ការថយចុះតម្លៃ

(i) ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ភស្តុតាងគោលនៃការថយចុះតម្លៃ

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬក្រុមទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាមានការថយចុះតម្លៃប្រសិនបើមានភស្តុតាង ជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ ដែលជាលទ្ធផលបណ្តាលមកពីព្រឹត្តិការណ៍មួយ ឬច្រើន ដែលបានកើតឡើង បន្ទាប់ពីការទទួលស្គាល់ទ្រព្យសកម្មលើកដំបូង (ព្រឹត្តិការណ៍ខាតបង់ដែលបានកើតឡើង) ហើយនឹងព្រឹត្តិការណ៍ ខាតបង់ (ឬព្រឹត្តិការណ៍) មានផលប៉ះពាល់ចំពោះលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត នៃទ្រព្យសកម្ម ហិរញ្ញវត្ថុ ឬក្រុមទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអាចប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តពិទ្ធព័រមុន)

2.5 ការថយចុះតម្លៃ (តពិទ្ធព័រមុន)

(i) ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ (តពិទ្ធព័រមុន)

ភ័ស្តុតាងគោលនៃការថយចុះតម្លៃ (តពិទ្ធព័រមុន)

លក្ខណៈវិនិច្ឆ័យដែលក្រុមហ៊ុនបានប្រើប្រាស់ដើម្បីកំណត់អំពីភស្តុតាង ដែលបញ្ជាក់ពីការខាតបង់បណ្តាលមកពីការថយចុះតម្លៃរួមមាន សញ្ញាណបង្ហាញថាអ្នកខ្ចីប្រាក់ ឬក្រុមអ្នកខ្ចីប្រាក់ កំពុងជួបប្រទះនឹងផលវិបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង លទ្ធភាពដែលពួកគេនឹងត្រូវក្ស័យធន ឬការកែសម្រួលហិរញ្ញវត្ថុផ្សេងៗទៀតវិញ ការខកខានមិនបានបង់ការប្រាក់ និងប្រាក់ដើម និងនៅពេលដែលទិន្នន័យដែលអាចអង្កេតបានចង្អុលបង្ហាញថា មានការថយចុះដែលអាចវាស់វែងបាននៅក្នុងលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដូចជាបម្រែបម្រួលនៃការខកខានលើការសងប្រាក់ ឬលក្ខខណ្ឌសេដ្ឋកិច្ចដែលទាក់ទងនឹងការខកខានក្នុងការសងប្រាក់។

ការវាយតម្លៃនៃការថយចុះតម្លៃ

ក្រុមហ៊ុនកំណត់ជាដំបូង អំពីភ័ស្តុតាងជាក់ស្តែងនៃការថយចុះតម្លៃក្នុងលក្ខណៈដាច់ដោយឡែក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុទំហំធំ និងកំណត់លក្ខណៈដាច់ដោយឡែក ឬជាមួយ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានទំហំតូចៗ ប្រសិនបើក្រុមហ៊ុនកំណត់ថាមិនមានភ័ស្តុតាងជាក់ស្តែងនៃការថយចុះតម្លៃ ឬទ្រព្យសកម្មហិរញ្ញវត្ថុបានកំណត់លក្ខណៈដាច់ដោយឡែក ទោះបីមានទំហំធំ ឬតូចក៏ដោយ វាក៏ត្រូវបានរាប់បញ្ចូលក្នុងក្រុមទ្រព្យសកម្ម នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈហានិភ័យឥណទានស្រដៀងគ្នា និងបានកំណត់ជាមួយចំពោះការថយចុះតម្លៃ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនត្រូវបានវាយតម្លៃដាច់ដោយឡែក ត្រូវបានដាក់ជាក្រុមរួមគ្នា ដើម្បីធ្វើការកំណត់រក portfolio នៃការថយចុះតម្លៃ។ ឥណទានត្រូវបានដាក់ជាក្រុម ដោយយោងទៅតាមលក្ខណៈហានិភ័យឥណទានរបស់វា ដើម្បីធ្វើការគណនាប៉ាន់ស្មានការខាតបង់ជាមួយ។ លក្ខណៈទាំងនេះមានទំនាក់ទំនងជាមួយនឹងការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគត សម្រាប់ក្រុមនៃទ្រព្យសកម្មតាមរយៈការចង្អុលបង្ហាញពីសមត្ថភាពរបស់កូនបំណុល ក្នុងការសងប្រាក់គ្រប់ចំនួន ដោយយោងទៅតាមលក្ខខណ្ឌក្នុងកិច្ចសន្យា នៃទ្រព្យសកម្មដែលត្រូវបានវាយតម្លៃ។

លំហូរសាច់ប្រាក់នាពេលអនាគតចំពោះក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានវាយតម្លៃរកការថយចុះតម្លៃជាមួយ ត្រូវបានប៉ាន់ស្មានដោយប្រើវិធីសាស្ត្ររួមបន្ត ដោយផ្អែកទៅលើមូលដ្ឋានបទពិសោធន៍ខាតបង់មុនៗចំពោះទ្រព្យសកម្ម ដែលមានលក្ខណៈហានិភ័យឥណទានស្រដៀងនឹងទ្រព្យសកម្មក្នុងក្រុម។ ការសន្មតត្រូវបានធ្វើឡើងដើម្បីកំណត់ប៉ារ៉ាម៉ែត្រធាតុចូលដែលត្រូវការ និងដើម្បីកំណត់ការខាតបង់ដែលមានស្រាប់ក្នុងការប៉ាន់ស្មានសំវិធានធនខាតបង់។ ក្នុងការវាយតម្លៃសំវិធានធនខាតបង់ជាមួយ គណៈគ្រប់គ្រងពិចារណាលើកត្តាដូចជាទម្រង់អាយុកាល គុណភាពឥណទាន ទំហំផលប័ត្រ ការប្រមូលផ្តុំ និងនិន្នាការសេដ្ឋកិច្ច។

បទរ ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តពិទំព័រមុន)

2.5 ការថយចុះតម្លៃ (តពិទំព័រមុន)

(i) ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ (តពិទំព័រមុន)

ការវាស់វែង

ចំនួនទឹកប្រាក់នៃការខាតបង់ត្រូវបានវាស់វែង ទៅតាមចំនួនលម្អៀងរវាងតម្លៃយោងនៃទ្រព្យសកម្ម និងតម្លៃបច្ចុប្បន្នដែលបានប៉ាន់ស្មានការធ្វើអប្បហារលំហូរសាច់ប្រាក់នាពេលអនាគត តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូងរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ តម្លៃយោងនៃទ្រព្យសកម្ម ត្រូវបានកាត់បន្ថយតាមរយៈការប្រើគណនីសំវិធានធន ហើយចំនួនទឹកប្រាក់ខាតបង់ ត្រូវបានកត់ត្រាក្នុងរបាយការណ៍លទ្ធផលលម្អិត។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុមានអត្រាការប្រាក់អថេរ នោះអត្រាអប្បហារសម្រាប់ការវាស់វែងការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ គឺជាអត្រាការប្រាក់ប្រសិទ្ធភាព ដែលត្រូវបានកំណត់ក្នុងកិច្ចសន្យា។

វិធីសាស្ត្រ និងការសន្មត ដែលត្រូវបានប្រើប្រាស់សម្រាប់ការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគត ត្រូវបានត្រួតពិនិត្យយ៉ាងទៀងទាត់ដោយក្រុមហ៊ុន ដើម្បីកាត់បន្ថយភាពខុសគ្នារវាងការប៉ាន់ស្មានការខាតបង់នានា និងបទពិសោធន៍ការខាតបង់ជាក់ស្តែង។

កត់ត្រាបញ្ជាក់នៃការថយចុះ និងលុបចោល

ក្នុងការិយបរិច្ឆេទបន្ទាប់ ប្រសិនបើមានការថយចុះក្នុងចំនួនទឹកប្រាក់ខាតបង់ពីការថយចុះតម្លៃ ហើយការថយចុះនោះអាចនឹងទាក់ទងនឹងព្រឹត្តិការណ៍ជាក់ស្តែងមួយដែលបានកើតឡើង បន្ទាប់ពីការកត់ត្រាការថយចុះតម្លៃ ដូចជាការប្រសើរឡើងនៃអត្រាឥណទានរបស់កូនបំណុល នោះការខាតបង់ពីការថយចុះតម្លៃដែលត្រូវបានកត់ត្រាក្នុងត្រាមុន ត្រូវបានកត់ត្រាត្រឡប់ទៅវិញ ដោយការធ្វើនិយ័តកម្មលើគណនីសំវិធានធន។ ចំនួនទឹកប្រាក់ដែលប្រមូលបានមកវិញ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត។

នៅពេលឥណទានមិនអាចប្រមូលមកវិញបាន វាត្រូវបានជម្រះចេញពីបញ្ជីដោយកាត់កងពីគណនីសំវិធានធនសម្រាប់ការខាតបង់ពីការថយចុះតម្លៃ។ ឥណទានប្រភេទនេះត្រូវបានជម្រះចេញពីបញ្ជីក្រុមហ៊ុន បន្ទាប់ពីបានពិចារណាពីតម្លៃជាក់ស្តែងនៃវត្ថុបញ្ចាំ ប្រសិនបើមាន នៅពេលដែលគណៈគ្រប់គ្រងបានវិនិច្ឆ័យថា ក្រុមហ៊ុនមិនមានលទ្ធភាពប្រមូលប្រាក់នោះមកវិញបាន។

បទ្ទេរ ហ្វាយលែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តពិទំព័រមុន)

2.5 ការថយចុះតម្លៃ (តពិទំព័រមុន)

(ii) ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

នាការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ទ្រព្យសកម្មដែលត្រូវធ្វើវិលវិលត្រូវបានគេត្រួតពិនិត្យដើម្បីកំណត់ការអន់ថយ នៅពេលដែលព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាតម្លៃបញ្ជីនឹងមិនអាចប្រមូលមកវិញបាន។ ប្រសិនបើមានការបង្ហាញពីការថយចុះតម្លៃដែលអាចកើតមាន ចំនួនទឹកប្រាក់ដែលអាចយកមកវិញបាននៃទ្រព្យសកម្មដែលរងផលប៉ះពាល់ត្រូវបានប៉ាន់ប្រមាណ ហើយប្រៀបធៀបជាមួយនឹងតម្លៃបញ្ជីយោងរបស់វា។ ការខាតបង់លើការអន់ថយត្រូវបានគេទទួលស្គាល់តាមចំនួនលំអៀងតម្លៃបញ្ជីយោងនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់បានមកវិញ ប្រសិនបើតម្លៃបញ្ជីធំជាងតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់បានមកវិញ គឺជាតម្លៃមួយណាដែលខ្ពស់ជាងរវាងតម្លៃទីផ្សារនៃទ្រព្យនោះ ដកចំណាយដើម្បីលក់ធៀបនឹងតម្លៃកំពុងប្រើប្រាស់។

ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍លទ្ធផលលំអិត ក្នុងការិយបរិច្ឆេទដែលវាបានកើតឡើង។ ការកត់ត្រាការខាតបង់បណ្តាលមកពីការថយចុះតម្លៃត្រលប់មកវិញ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលំអិត ទៅតាមតម្លៃយោងរបស់ទ្រព្យសកម្មដែលមិនលើសពីតម្លៃយោងដែលបានកំណត់ កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានកត់ត្រាការខាតបង់បណ្តាលមកពីការថយចុះតម្លៃ។

2.6 សាច់ប្រាក់ និង សាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ សមតុល្យមិនមានកំហិតនៅធនាគារជាតិនៃកម្ពុជា និងសមតុល្យនៅធនាគារនានា ដែលងាយស្រួលបំប្លែងជាសាច់ប្រាក់បានក្នុងរយៈពេលកំណត់តិចជាងរយៈពេល បី ខែ ហើយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរនៃតម្លៃរបស់វា។

2.7 ប្រាក់តម្កល់ដើមទុននៅធនាគារជាតិនៃកម្ពុជា

ប្រាក់តម្កល់ដើមទុន គឺជាប្រាក់តម្កល់ធានាដើមទុន ដែលត្រូវបានកំណត់ដោយភាគរយដែលបានកំណត់នៃដើមទុនអប្បបរមា ត្រូវរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ដោយអនុលោមទៅតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ប្រាក់តម្កល់តាមច្បាប់មិនអាចយកមកប្រើប្រាស់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃទេហើយពុំត្រូវបានចាត់ទុកជាចំណែកនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលក្នុងការគណនារបាយការណ៍ចរន្តសាច់ប្រាក់។

បទ: ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តពិព័រណ៍មុន)

2.8 ឥណទាន ចំពោះអតិថិជន

ឥណទានចំពោះអតិថិជន គឺជាទ្រព្យសកម្មហិរញ្ញវត្ថុមិនមែននិស្សន្ទ ដែលមានការទូទាត់ មានលក្ខណៈថេរ រឺអាចកំណត់បាន ដែលមិនមានសម្រង់តំលៃក្នុងទីផ្សារសកម្ម ហើយក្រុមហ៊ុនមិនមានបំណងលក់ភ្លាមៗក្នុងរយៈពេលខ្លីណាមួយនោះទេ។

ឥណទានចំពោះអតិថិជន ត្រូវបានវាស់វែងដំបូងតាមតំលៃសមស្រប បូកនឹងថ្លៃដើមប្រតិបត្តិការផ្ទាល់បន្ថែម ហើយត្រូវបានវាស់វែងជាបន្តបន្ទាប់តាម រំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

2.9 ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗត្រូវបានទទួលស្គាល់ដំបូងក្នុងតម្លៃប្រតិបត្តិការ ហើយវាស់វែងជាបន្តបន្ទាប់ក្នុងតម្លៃរំលោះ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព លុះត្រាតែឥទ្ធិពលនៃការបញ្ចុះតម្លៃមិនសំខាន់ ក្នុងករណីនេះពួកវាត្រូវបានបញ្ជាក់ក្នុងតម្លៃប្រតិបត្តិការ ។

2.10 ទ្រព្យ និងបរិក្ខារ

ទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើមដោយដកបន្ថយនូវរំលស់បង្គរ និងការខាតបង់ដោយសារការចុះនៃតម្លៃ។ តម្លៃដើមរាប់បញ្ចូលចំណាយផ្សេងៗ ដែលទាក់ទងផ្ទាល់នឹងការទិញទ្រព្យនិងបរិក្ខារ។ តាមករណីជាក់ស្តែងថ្លៃដើមបន្តបន្ទាប់ត្រូវបានបញ្ចូលទៅក្នុងតម្លៃយោង ឬទទួលស្គាល់ជាទ្រព្យសកម្មមួយផ្សេងទៀត តែនៅពេលដែលអត្ថប្រយោជន៍សេដ្ឋកិច្ចទៅអនាគត ដែលពាក់ព័ន្ធជាមួយទ្រព្យនោះនឹងហូរចូលមកក្រុមហ៊ុន ហើយថ្លៃដើមនៃធាតុនោះអាចត្រូវបានវាស់វែងដោយជឿទុកចិត្តបាន។ រាល់ការជួសជុល និងការថែទាំត្រូវបានកត់ត្រាក្នុងគណនីលទ្ធផលលំអិតនៅក្នុងការិយបរិច្ឆេទ ដែលការជួសជុល និងថែទាំនោះបានកើតឡើង។

ពុំមានការគណនារំលស់ទៅលើដីធ្លីនោះទេ។ រំលស់លើទ្រព្យ និងបរិក្ខារ ត្រូវបានគណនាតាមមូលដ្ឋាន រំលស់ថេរ លើអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យ និងបរិក្ខារនីមួយៗនោះ តាមឆ្នាំដូចខាងក្រោម៖

អាគារ	20 ឆ្នាំ
គ្រឿងបរិក្ខារការិយាល័យ	2 ឆ្នាំ
យានយន្ត	2 – 5 ឆ្នាំ
គ្រឿងបរិក្ខារនិងបរិក្ខារកុំព្យូទ័រ	2 ឆ្នាំ

តម្លៃយោងរបស់ ទ្រព្យនិងបរិក្ខារ ត្រូវបានកាត់បន្ថយភ្លាមមកត្រឹមតម្លៃអាចស្រង់មកវិញបានរបស់វា ប្រសិនបើតម្លៃ យោងមានចំនួនធំជាងតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។ តម្លៃអាចស្រង់មកវិញបាន គឺជាតម្លៃខ្ពស់ ជាងគេរវាងតម្លៃសមស្របដកចេញសោហ៊ុយលក់ ធៀបនឹងតម្លៃប្រើប្រាស់របស់វា។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តពិទំព័រមុន)

2.10 ទ្រព្យ និងបរិក្ខារ (តពិទំព័រមុន)

ធាតុនៃទ្រព្យ និងបរិក្ខារនីមួយៗ ត្រូវបានឈប់ទទួលស្គាល់ នៅពេលមានការលក់/ដកចេញ ឬនៅពេលពុំមានអត្ថប្រយោជន៍សេដ្ឋកិច្ចទៅអនាគត ត្រូវបានរំពឹងទុកពីការប្រើប្រាស់របស់វា ឬការលក់/ដកចេញរបស់វា។ ចំណេញ និងខាតត្រូវបានកំណត់ឡើង ដោយប្រៀបធៀបទឹកប្រាក់ទទួលបាន ជាមួយតម្លៃយោងនៅសល់ក្នុងគណនេយ្យ និងត្រូវបានកត់ត្រាក្នុងចំណេញឬខាតនៅកាលបរិច្ឆេទលក់ ។

2.11 កម្ចី និងបំណុលផ្សេងៗ

កម្ចី និងបំណុលផ្សេងៗត្រូវបានកត់ត្រាតាមតម្លៃប្រតិបត្តិការ ហើយត្រូវបានវាស់វែងជាបន្តបន្ទាប់តាម ថ្លៃដើមរំលស់ លុះត្រាតែផលប៉ះពាល់នៃការបញ្ចុះតម្លៃគឺពុំធំជាងសារវន្ត ក្នុងករណីនេះវាត្រូវបានកំណត់បង្ហាញតាមថ្លៃដើម។

2.12 ដើមទុន

ភាគហ៊ុនធម្មតាត្រូវបានចាត់ថ្នាក់ជាមូលធន។ ភាគហ៊ុនផ្សេងទៀត ត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬ ជាបំណុល អាស្រ័យទៅតាមខ្លឹមសារសេដ្ឋកិច្ចនៃឧបករណ៍នោះ។ ការចែកចាយដល់អ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ ដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានកត់ត្រាដោយផ្ទាល់ក្នុងមូលធន។

2.13 សំវិធានធន

សំវិធានធនត្រូវបានកត់ត្រា លើកលែងតែក្រុមហ៊ុនមាននៅបច្ចុប្បន្ន នូវកាតព្វកិច្ចស្របច្បាប់ ឬវាទមហិត ដែលបានកើតឡើងជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ដោយត្រូវប្រើប្រាស់ធនធានសេដ្ឋកិច្ចដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយចំនួនប្រាក់នៃកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ប្រមាណបានដោយគួរអោយជឿជាក់បាន។

សំវិធានធនត្រូវបានគេវាស់ស្ទង់ តាមតំលៃបច្ចុប្បន្ននៃចំណាយដែលរំពឹងថានឹងត្រូវការដើម្បីទូទាត់កាតព្វកិច្ចដោយប្រើអត្រាអប្បហារមុនបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងការវាយតំលៃទីផ្សារបច្ចុប្បន្ននៃតំលៃពេលវេលាទឹកប្រាក់ និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុតត្រូវបានកត់ត្រាជាចំណាយការប្រាក់។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តពិទំព័រមុន)

2.14 ចំណូល និងចំណាយការប្រាក់

ចំណូលនិងចំណាយការប្រាក់ ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានការប្រាក់ទាំងអស់ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម និងកត់ត្រាក្នុង “ចំណូលការប្រាក់” និង “ចំណាយការប្រាក់” ក្នុងរបាយការណ៍លទ្ធផលសរុប ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព គឺជាវិធីសាស្ត្រក្នុងការគណនាថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់ លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់ប្រសិទ្ធភាព គឺជាអត្រាដែលធ្វើអប្បបរមាជាក់ស្តែងចំពោះការទូទាត់ ឬការទទួលបានសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាង ទៅតាមការសម្រប លើតម្លៃយោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាព ក្រុមហ៊ុនបានរួមបញ្ចូលរាល់លក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬចំណាយបន្ថែមនានា ដែលបានចំណាយផ្ទាល់លើឧបករណ៍នោះ ចំពោះការទិញ ឬ ការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ហើយវាជាផ្នែកមួយនៃអត្រាការប្រាក់ប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតបង់ណាមួយនាពេលអនាគតទេ។

នៅពេលមានការប្រែប្រួលចំពោះការទូទាត់ ឬការទទួលបានសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត នោះតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងលំហូរសាច់ប្រាក់ប៉ាន់ស្មានជាក់ស្តែង និងលំហូរសាច់ប្រាក់ប៉ាន់ស្មានដែលបានកែតម្រូវ។ តម្លៃយោងត្រូវបានគណនាឡើងវិញ ដោយគណនាតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត តាមអត្រាការប្រាក់ប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុ។ និយ័តកម្មនេះ ត្រូវបានកត់ត្រាជាចំណូលការប្រាក់ ឬចំណាយការប្រាក់ នៅក្នុងរបាយការណ៍លទ្ធផលសរុបនាពេលបរិច្ឆេទការកែតម្រូវ។

នៅពេលទ្រព្យសកម្មហិរញ្ញវត្ថុមានការថយចុះតម្លៃ ក្រុមហ៊ុនកាត់បន្ថយតម្លៃយោងឱ្យនៅត្រឹមចំនួនទឹកប្រាក់ដែលអាចស្រង់មកវិញបាន ដែលជាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ធ្វើអប្បបរមាតាមអត្រាការប្រាក់ប្រសិទ្ធភាព របស់ឧបករណ៍ហិរញ្ញវត្ថុ និងបន្តកត់ត្រាបង្កឡើងវិញនូវតម្លៃអប្បបរមារួច ជាចំណូលការប្រាក់។ ចំណូលការប្រាក់ពីឥណទានចំពោះអតិថិជនដែលមានការថយចុះតម្លៃ ត្រូវបានកត់ត្រាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើម។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តព័ទ្ធជាមុន)

2.15 ចំណូល និងចំណាយកម្រៃជើងសារ

ចំណូលកម្រៃជើងសាររួមមាន កម្រៃសម្រាប់ដំណើរការឥណទាន និង កម្រៃពីការដាក់ពិន័យសម្រាប់ការសងប្រាក់យឺតយ៉ាវ។

ចំណូលកម្រៃជើងសារមិនមែនជាផ្នែកមួយនៃការប្រាក់ប្រសិទ្ធភាព របស់ឥណទានត្រូវទទួលបានវាស់វែងតាមថ្លៃដើមដករំលស់ទេ ដូចនេះវាត្រូវបានកត់ត្រាជាចំណូល នៅពេលដែលក្រុមហ៊ុនបានបំពេញសេវាជូនអតិថិជន។ កម្រៃពីការដាក់ពិន័យសម្រាប់ការសងប្រាក់យឺតយ៉ាវត្រូវបានកត់ត្រានៅពេលដែលទទួលបានសាច់ប្រាក់។

ចំណាយកម្រៃឈ្នួល និងកម្រៃជើងសារ ត្រូវបានទទួលស្គាល់លើមូលដ្ឋានបង្គរ នៅពេលសេវាកម្មត្រូវបានទទួល។

2.16 អត្ថប្រយោជន៍និយោជិត

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី ត្រូវបានកត់ត្រា ក្នុងឆ្នាំដែលសេវាកម្មដែលពាក់ព័ន្ធត្រូវបានផ្តល់ដោយនិយោជិតរបស់ក្រុមហ៊ុន។

ប្រាក់ឈ្នួល ប្រាក់បៀវត្សរ៍ ប្រាក់សន្តិសុខសង្គម ប្រាក់បំណាច់អតីតភាពការងារ មូលនិធិសោធននិវត្តន៍ ប្រាក់រង្វាន់ និងអត្ថប្រយោជន៍មិនមែនរូបិយវត្ថុ ត្រូវបានវាស់វែងលើមូលដ្ឋានដែលមិនមានអប្បបរមា ហើយត្រូវបានចំណាយនៅពេលដែលនិយោជិតផ្តល់សេវាកម្មរបស់ពួកគេដល់ក្រុមហ៊ុន។

2.17 ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលសម្រាប់ការិយបរិច្ឆេទ រួមមានពន្ធលើប្រាក់ចំណេញនៃការិយបរិច្ឆេទ និងពន្ធពន្យារ។ ចំណាយពន្ធត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងការិយបរិច្ឆេទ។ ពន្ធក្រៅពីពន្ធលើប្រាក់ចំណេញត្រូវបានកត់ត្រាជាចំណាយប្រតិបត្តិការ។

ពន្ធលើប្រាក់ចំណូល ត្រូវបានគណនាតាមមូលដ្ឋានប្រាក់ចំណេញជាប់ពន្ធ ដោយគណនាតាមអត្រាពន្ធជាធរមាន ឬអត្រាពន្ធដែលគិតថាជាធរមាននៅថ្ងៃរាយការណ៍ ដោយអនុលោមទៅតាមច្បាប់សារពើពន្ធ និងការកែសម្រួលណាមួយចំពោះពន្ធដែលត្រូវបង់ទាក់ទងនឹងឆ្នាំមុន។

ពន្ធពន្យារ ត្រូវបានទទួលស្គាល់ទៅលើភាពលំអៀងជាបណ្តោះអាសន្ន រវាងមូលដ្ឋានគិតពន្ធនៃទ្រព្យសកម្ម និងបំណុល ធៀបនឹងតម្លៃយោងដែលបានរាយការណ៍ក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងលើការខាតបង់ពន្ធដែលមិនបានប្រើ ឬឥណទានពន្ធ។ ពន្ធពន្យារ ត្រូវបានកំណត់ដោយប្រើអត្រាពន្ធជាធរមាន ឬអត្រាពន្ធដែលគិតថាជាធរមាននៅថ្ងៃរាយការណ៍ ហើយត្រូវបានគេរំពឹងថានឹងអនុវត្តបាន នៅពេលដែលទ្រព្យសកម្មពន្ធពន្យារពាក់ព័ន្ធត្រូវសម្រេចបាន ឬបំណុលពន្ធពន្យារត្រូវបានទូទាត់។

បទៈ ប្រាយនៃន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តពិទំព័រមុន)

2.17 ពន្ធលើប្រាក់ចំណូល (តពិទំព័រមុន)

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានវាស់វែងជាចំនួនខ្ពស់បំផុត ដែលផ្អែកលើប្រាក់ចំណូលជាប់ពន្ធបច្ចុប្បន្ន ឬ ព្យាករណ៍នាពេលអនាគត ដែលទំនងជាទទួលបានមកវិញ។ ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានពិនិត្យឡើងវិញនៅ កាលបរិច្ឆេទរាយការណ៍នីមួយៗ និងត្រូវបានទទួលស្គាល់តែក្នុងករណីដែលរំពឹងថា នឹងមានលទ្ធផលចំណេញ ជាប់ពន្ធនាពេលអនាគតអាចរកបាន ដើម្បីកាត់កងជាមួយពន្ធពន្យារសកម្មនោះ។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងពីផលវិបាកនៃពន្ធដែលនឹងអនុវត្តតាមលក្ខណៈដែលក្រុមហ៊ុនរំពឹងថាទទួល បានមកវិញ ឬទូទាត់តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលរបស់ខ្លួន នៅកាលបរិច្ឆេទរាយការណ៍។ ទ្រព្យសកម្ម ពន្ធពន្យារ និងបំណុលពន្ធពន្យារត្រូវបានទូទាត់លុះត្រាតែបំពេញតាមលក្ខណៈវិនិច្ឆ័យជាក់លាក់។

2.18 ភតិសន្យាប្រតិបត្តិ

ភតិសន្យាដែលភាគីម្ចាស់ទ្រព្យនៅមានហានិភ័យជាក់លាក់ និងទទួលបានផលកម្មសិទ្ធិលើទ្រព្យនោះ ត្រូវបាន ចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិ។ ការទូទាត់ភតិសន្យាប្រតិបត្តិ ត្រូវបានកត់ត្រាជាបន្ទុកក្នុងរបាយការណ៍លទ្ធផល លំអិត តាមមូលដ្ឋានថេរ អាស្រ័យទៅតាមរយៈពេលនៃភតិសន្យានោះ។

2.19 សំវិធានធននិងទុនបំរុងតាមបទប្បញ្ញត្តិ

ផ្អែកតាមប្រកាសរបស់ធនាគារកណ្តាលលេខ ធ7-017-344 ប្រ.ក ចុះថ្ងៃទី 01 ខែ ធ្នូ ឆ្នាំ 2017 និងសារាចរណ៍ ណែនាំលេខ ធ7-018-001 ប្រ.ក ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ចេញដោយធនាគារជាតិនៃកម្ពុជា ស្តីពីចំណាត់ ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើការខូចខាត រាល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យវាស់ វែងការអន់ថយ និងធ្វើសំវិធានធនតាមបទប្បញ្ញត្តិគ្រប់គ្រាន់ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុទាំងអស់ ដោយផ្អែកលើ ចំណាត់ថ្នាក់ និងសំវិធានធនហានិភ័យឥណទានថ្មី ហើយសំវិធានធនតាមបទប្បញ្ញត្តិអប្បបរមាត្រូវបានធ្វើឡើង ដោយផ្អែកលើចំណាត់ថ្នាក់ដែលពាក់ព័ន្ធ ។

ឧបករណ៍ហិរញ្ញវត្ថុនៅក្នុងប្រកាសនេះ ត្រូវបានកំណត់ថាជាឥណទានសរុប ផលិតផលហិរញ្ញវត្ថុផ្សេងទៀត និង កិច្ចសន្យាហិរញ្ញវត្ថុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដែលផ្តល់ជូនដោយក្រុមហ៊ុនទៅឱ្យសមាគម ដែលមាន ហានិភ័យឥណទាន។

ប្រសិនបើសំវិធានធនតាមបទប្បញ្ញត្តិបង្ក មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កផ្អែកតាម CIFRS for SMEs នោះ ការបំពេញបន្ថែម នឹងត្រូវបានកត់ត្រាជាទុនបំរុងតាមបទប្បញ្ញត្តិ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបំរុងតាមបទប្បញ្ញត្តិត្រូវបានកត់ត្រាត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមបទ ប្បញ្ញត្តិបង្ក មានចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS for SMEs ។ ទុនបំរុងតាម បទប្បញ្ញត្តិ ត្រូវបានកម្ចីល់ទុកមួយឡែកជាទ្រនាប់ដើមទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាត ឱ្យរួមបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

មរតក ហ្វាយណែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

2. គោលការណ៍គណនេយ្យសំខាន់ៗ (តពិទំព័រមុន)

2.20 ភាគីសម្ព័ន្ធហិរញ្ញវត្ថុ

ភាគីនីមួយៗត្រូវបានសម្គាល់ជាសម្ព័ន្ធហិរញ្ញវត្ថុរវាងគ្នា ប្រសិនបើជាភាគីណាមួយ ដោយផ្ទាល់ ឬដោយប្រយោល ឬតាមរយៈអន្តរការីមួយរូប ឬច្រើនរូប អាចត្រួតត្រាភាគីមួយទៀត ឬអាច ជះឥទ្ធិពលលើភាគីមួយទៀត ក្នុងសេចក្តីសម្រេចចិត្តលើកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ និង កិច្ចប្រតិបត្តិការអាជីវកម្ម។ ភាគីពាក់ព័ន្ធអាចជាបុគ្គល ឬអង្គភាពសាធារណៈ រឺកម្ម ហើយរួមបញ្ចូលសមាជិកគ្រួសារជិតស្និទ្ធរបស់បុគ្គលណាម្នាក់ដែលត្រូវបានចាត់ទុកថាជាភាគីពាក់ព័ន្ធ។

ក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និយមន័យនៃសម្ព័ន្ធហិរញ្ញវត្ថុរាប់បញ្ចូលបុគ្គលទាំងឡាយដែលកាន់កាប់ដោយផ្ទាល់ ឬដោយប្រយោល 10% យ៉ាងតិចនៃដើមទុន ឬសិទ្ធិបោះឆ្នោត ហើយរាប់បញ្ចូលបុគ្គលណាដែលចូលរួមក្នុងការអភិបាល ការដឹកនាំ ការគ្រប់គ្រង ឬការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន។

3. ការវិនិច្ឆ័យ និង ការប៉ាន់ប្រមាណ

ក្រុមហ៊ុនធ្វើការប៉ាន់ស្មាននិងការវិនិច្ឆ័យដែលមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ ចំពោះចំនួនទ្រព្យសម្បត្តិ និង បំណុលដែលបានរាយការណ៍។ ការប៉ាន់ប្រមាណនិងការវិនិច្ឆ័យត្រូវបានវាយតម្លៃជាបន្តបន្ទាប់ និងផ្អែកលើបទពិសោធន៍អតីតកាល និងកត្តាដទៃទៀត រួមទាំងការរំពឹងទុកទាក់ទងនឹងព្រឹត្តិការណ៍នាពេលអនាគតដែលត្រូវបានគេជឿជាក់ថាសមហេតុផលទៅតាមកាលៈទេសៈ។ ការប៉ាន់ស្មានទាំងនេះអាចខុសគ្នាពីលទ្ធផលជាក់ស្តែង។

(i) ការខាតបង់ពីការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុនកត់ត្រាសំវិធានធនសម្រាប់ការខាតបង់ពីការថយចុះតម្លៃនៃឥណទានចំពោះអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ផ្អែកលើការវាយតម្លៃចំពោះការប្រមូលមកវិញបាន។ នៅពេលធ្វើការវិនិច្ឆ័យលើការប៉ាន់ស្មាននៃចំនួន និងពេលវេលានៃលំហូរសាច់ប្រាក់នាពេលអនាគត ក្នុងការធ្វើសំវិធានធនលើការថយចុះតម្លៃនៃឥណទានចំពោះអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត និងដើម្បីវាយតម្លៃភាពគ្រប់គ្រាន់នៃសំវិធានធនសម្រាប់ការខាតបង់ពីការថយចុះតម្លៃ គណៈគ្រប់គ្រង ជាពិសេសវិភាគការបែងចែកផលប៉ុន្តែឥណទានចំពោះអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត រួមទាំងទម្រង់ងាយកាលរបស់វា បទពិសោធន៍ការខាតបង់ ការប្រមូលផ្តុំអតិថិជនភាពសក្តិសមនៃឥណទានរបស់អតិថិជន និន្នាការសេដ្ឋកិច្ចបច្ចុប្បន្ន សមត្ថភាពក្នុងការរកលំហូរសាច់ប្រាក់គ្រប់គ្រាន់សម្រាប់សងកាតព្វកិច្ចបំណុល និងការផ្លាស់ប្តូរការទូទាត់សងរបស់អតិថិជន។ ភាពត្រឹមត្រូវនៃសំវិធានធនអាស្រ័យលើការសន្មតគំរូ និងប៉ារ៉ាម៉ែត្រដែលត្រូវបានប្រើក្នុងការកំណត់សំវិធានធនខាតបង់។ ប្រសិនបើការរំពឹងទុកខុសពីការប៉ាន់ស្មាន ភាពខុសគ្នាបែបនេះនឹងប៉ះពាល់ដល់តម្លៃនៃឥណទានចំពោះអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។

បទ: របាយការណ៍ ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

3. ការវិនិច្ឆ័យ និង ការប៉ាន់ប្រមាណ (ត្រឹមត្រូវបំផុត)

(ii) ពន្ធដារ

ពន្ធដារត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្ននៃបទបញ្ញត្តិពន្ធដារ ដែលចូលជាធរមាននៅថ្ងៃរាយការណ៍។ ទោះយ៉ាងណាក៏ដោយ ការអនុវត្តច្បាប់ និងបទបញ្ញត្តិពន្ធ លើប្រតិបត្តិការជាច្រើនប្រភេទ គឺងាយនឹងមានការបកស្រាយផ្សេងៗគ្នា នៅពេលត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ។ ការវិនិច្ឆ័យរបស់ក្រុមហ៊ុន ចំពោះសកម្មភាពអាជីវកម្មរបស់ខ្លួន អាចមិនស្របគ្នានឹងការបកស្រាយអំពីសកម្មភាពដូចគ្នាដោយអាជ្ញាធរពន្ធដារ។ ការវិនិច្ឆ័យខុសគ្នាទាំងនេះអាចធ្វើអោយមានការកើនឡើងប្រាក់ពន្ធ និងការកំណត់ពន្ធបន្ថែម និងការផាកពិន័យ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានកត់ត្រាពីដំបូងបំណុលពន្ធដែលបានរាយការណ៍ក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចមានការប្រែប្រួលនៅពេលក្រោយ នៅពេលដែលមានការកំណត់ពន្ធបានធ្វើឡើងវិញចុងក្រោយ ដោយអាជ្ញាធរពន្ធដារ។

4. សាច់ប្រាក់ក្នុងដៃ

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	115,883	28,791	152,685	37,377
	115,883	28,791	152,685	37,377

សាច់ប្រាក់ក្នុងដៃត្រូវបានធ្វើការវិភាគដូចខាងក្រោម ៖

វិភាគតាមប្រភេទរូបិយប័ណ្ណ៖	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដុល្លារអាមេរិក	37,714	9,370	59,547	14,577
ប្រាក់រៀល	56,535	14,046	61,648	15,091
ប្រាក់បាត	21,634	5,375	31,490	7,709
	115,883	28,791	152,685	37,377

បទរ ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

5. សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់តម្កល់ដើមទុន (*)	487,080	121,014	487,080	119,236
គណនីចរន្ត (**)	320	79	400	98
	<u>487,400</u>	<u>121,093</u>	<u>487,480</u>	<u>119,334</u>

(*) ប្រាក់តម្កល់ដើមទុន តំណាងឱ្យប្រាក់តម្កល់ធនាគារដើមទុន ចំនួនប្រាំភាគរយនៃដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុន ស្របទៅតាមបទបញ្ញត្តិនៃប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ធ 7-017-326 ចុះថ្ងៃទី 25 ខែ តុលា ឆ្នាំ 2017។ ប្រាក់តម្កល់ដើមទុននេះមិនមានកំរៃការប្រាក់ទេ នឹងត្រូវប្រគល់អោយទៅគ្រឹះស្ថានហិរញ្ញវត្ថុ វិញនៅពេលដែលមានការជំរះបញ្ជីដោយស្ម័គ្រចិត្តដោយគ្មានបំណុលប្រាក់បញ្ញើសេសសល់។

(**) គណនីចរន្តជាមួយធនាគារជាតិមិនមានការប្រាក់ទេ ។

6. សមតុល្យជាមួយធនាគារផ្សេងទៀត

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គណនីសន្សំ	1,867,524	463,981	1,466,020	358,879
គណនីចរន្ត	403	100	409	100
	<u>1,867,927</u>	<u>464,081</u>	<u>1,466,429</u>	<u>358,979</u>

សមតុល្យជាមួយធនាគារផ្សេងទៀត ត្រូវបានធ្វើការវិភាគដូចខាងក្រោម ៖

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
(ក) វិភាគតាមកាលកំណត់សង ៖				
ក្នុងកំឡុងពេលមួយខែ	<u>1,867,927</u>	<u>464,081</u>	<u>1,466,429</u>	<u>358,979</u>
(ខ) វិភាគតាមប្រភេទរូបិយប័ណ្ណ៖				
ដុល្លារអាមេរិក	561,831	139,585	296,608	72,609
ប្រាក់រៀល	940,231	233,598	491,221	120,250
ប្រាក់បាត	365,865	90,898	678,600	166,120
	<u>1,867,927</u>	<u>464,081</u>	<u>1,466,429</u>	<u>358,979</u>

(គ) វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ ៖

	2024	2023
	% p.a.	% p.a.
គណនីសន្សំ	0.05% - 0.75%	0.05% - 0.75%
គណនីចរន្ត	0%	0%

បទ: ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

7. ឥណទានចំពោះអតិថិជន

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានជាឯកត្តជន	27,198,548	6,757,403	26,062,478	6,380,044
ចំណូលដែលមិនទាន់ទទួលស្គាល់	(427,637)	(106,245)	(374,880)	(91,771)
	26,770,911	6,651,158	25,687,598	6,288,273
សំវិធានធនលើការខាតបង់ឥណទាន	(462,959)	(115,021)	(377,938)	(92,518)
ឥណទានចំពោះអតិថិជន សុទ្ធ	26,307,952	6,536,137	25,309,660	6,195,755

ចលនាក្នុងខ្ទង់សំវិធានធនលើការបាត់បង់ឥណទានមានដូចតទៅ ៖

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅដើមការិយបរិច្ឆេទ	377,938	92,518	310,831	75,499
សំវិធានធន ក្នុងការិយបរិច្ឆេទ	315,216	77,430	215,588	52,455
ការលុបចោលបំណុលក្នុងការិយបរិច្ឆេទ	(230,195)	(56,545)	(148,481)	(36,127)
ការបកប្រែរូបិយប័ណ្ណ	-	1,618	-	691
នៅចុងការិយបរិច្ឆេទ	462,959	115,021	377,938	92,518

ការវិភាគបន្ថែមលើឥណទាន ចំពោះអតិថិជន មានដូចខាងក្រោម ៖

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
(ក) វិភាគតាមកាលកំណត់សង ៖				
ក្នុងកំឡុងពេលមួយខែ	623,667	154,948	2,499,835	611,955
លើសពីមួយឆ្នាំទៅប្រាំឆ្នាំ	19,777,720	4,913,719	22,089,613	5,407,494
លើសពីប្រាំឆ្នាំ	6,797,161	1,688,736	1,473,030	360,595
	27,198,548	6,757,403	26,062,478	6,380,044
(ខ) វិភាគតាមប្រភេទរូបិយប័ណ្ណ៖				
ដុល្លារអាមេរិក	10,899,460	2,707,940	9,147,492	2,239,288
ប្រាក់រៀល	13,263,549	3,295,292	13,335,346	3,264,467
ប្រាក់បាត	3,035,539	754,171	3,579,640	876,289
	27,198,548	6,757,403	26,062,478	6,380,044

បទ: ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបំប៉នថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

7. ឥណទានចំពោះអតិថិជន (តព័ទ្ធព័រមុន)

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
(គ) វិភាគតាមប្រភេទស្នាក់នៅ:				
និវាសនជន	27,198,548	6,757,403	26,062,478	6,380,044
(ឃ) វិភាគតាមផ្នែកសេដ្ឋកិច្ច:				
កសិកម្ម	13,444,630	3,340,280	12,781,682	3,128,931
ការប្រើប្រាស់	9,715,902	2,413,889	8,606,977	2,106,971
ពាណិជ្ជកម្ម	2,222,479	552,169	2,745,034	671,979
សេវាកម្ម	655,054	162,746	974,970	238,671
សាងសង់	678,941	168,681	920,322	225,293
ផ្សេងៗ	481,542	119,638	33,493	8,199
	27,198,548	6,757,403	26,062,478	6,380,044
(ង) វិភាគតាមសម្ព័ន្ធភាគី:				
អតិថិជនខាងក្រៅ	27,198,548	6,757,403	26,062,478	6,380,044
(ច) វិភាគតាមសាខា :				
សាខាខេត្តបាត់ដំបង	10,259,545	2,548,955	8,999,654	2,203,098
សាខាខេត្តបន្ទាយមានជ័យ	8,939,504	2,220,995	9,255,822	2,265,807
សាខាបវេល	7,999,499	1,987,453	7,807,002	1,911,139
	27,198,548	6,757,403	26,062,478	6,380,044
(ឆ) វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ :			2024	2023
			% p.a.	% p.a.
ឥណទានទៅ SMEs			16.80% - 18%	16.80% - 18%

បញ្ជី ឆ្នាំ ២០២៤

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចុងខែ ៣១ ខែ ធ្នូ ឆ្នាំ ២០២៤**

៨. ប្រាក់ និងបរិក្ខារ

ថ្ងៃដើម	ដី ពាន់រៀល	អាគារ ពាន់រៀល	យានយន្ត ពាន់រៀល	គ្រឿងបរិក្ខារ ពាន់រៀល	គ្រឿងបរិក្ខារនិង បរិក្ខារកុំព្យូទ័រ		
					ពាន់រៀល	សរុប	ដុល្លារអាមេរិក
នាថ្ងៃទី ១ មករា ២០២៤	703,826	538,327	377,694	221,410	108,513	1,949,770	477,300
ទិញបន្ថែម	-	-	-	9,883	1,953	11,836	2,907
លុបចោល	(10,700)	(44,616)	-	-	-	(55,316)	(13,588)
ការកែតម្រូវផ្សេងៗ	(1,091)	(956)	(5,511)	(3,227)	(1,564)	(12,350)	(3,034)
ការបកប្រែប្រើប្រាស់ប័ណ្ណ	-	-	-	-	-	-	6,958
នាថ្ងៃទី ៣១ ធ្នូ ២០២៤	692,035	492,754	372,184	228,066	108,902	1,893,941	470,544
រំលស់បង្គរ							
នាថ្ងៃទី ១ មករា ២០២៤	-	191,951	313,663	205,474	106,745	817,833	200,204
ទាយដ្ឋានក្នុងការិយបរិច្ឆេទ	-	26,879	44,894	12,339	822	84,934	20,863
លុបចោល	-	(44,270)	-	-	-	(44,270)	(10,875)
ការកែតម្រូវផ្សេងៗ	-	(2,556)	(5,164)	(3,173)	(1,578)	(12,471)	(3,063)
ការបកប្រែប្រើប្រាស់ប័ណ្ណ	-	-	-	-	-	-	3,064
នាថ្ងៃទី ៣១ ធ្នូ ២០២៤	-	172,003	353,393	214,640	105,989	846,026	210,193
តម្លៃយោង							
នាថ្ងៃទី ៣១ ធ្នូ ២០២៤	692,035	320,751	18,790	13,426	2,913	1,047,916	260,352

បឋម ឆ្នោយនៃន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

8. ទ្រព្យ និងបរិក្ខារ (តព៌ទ៌ន៍មុន)

ថ្ងៃដើម	ដី ពាន់រៀល	អាគារ ពាន់រៀល	យានយន្ត ពាន់រៀល	គ្រឿង បរិក្ខារ ពាន់រៀល	គ្រឿងបរិក្ខារនិង បរិក្ខារកុំព្យូទ័រ ពាន់រៀល	សរុប	
						ពាន់រៀល	ដុល្លារអាមេរិក
នាថ្ងៃទី 1 មករា 2023	703,281	537,848	375,273	212,676	112,281	1,941,359	471,547
ទិញបន្ថែម	-	-	5,206	10,140	1,811	17,156	4,174
លុបចោល	-	-	-	-	(4,861)	(4,861)	(1,183)
ការកែតម្រូវផ្សេងៗ	545	479	(2,785)	(1,406)	(717)	(3,884)	(945)
ការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	-	3,707
នាថ្ងៃទី 31 ធ្នូ 2023	703,826	538,327	377,694	221,410	108,513	1,949,770	477,300
រំលស់បង្គរ							
នាថ្ងៃទី 1 មករា 2023	-	164,329	265,336	181,118	109,165	719,948	174,872
ទាយជួនានតុងការិយបរិច្ឆេទ	-	28,997	45,399	25,843	3,301	103,539	25,334
លុបចោល	-	-	-	-	(4,861)	(4,861)	(1,189)
ការកែតម្រូវផ្សេងៗ	-	(1,375)	2,928	(1,488)	(859)	(793)	(194)
ការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	-	1,381
នាថ្ងៃទី 31 ធ្នូ 2023	-	191,951	313,663	205,474	106,745	817,833	200,204
តម្លៃយោង							
នាថ្ងៃទី 31 ធ្នូ 2023	703,826	346,376	64,031	15,936	1,768	1,131,937	277,096

បច្ចេកទេស ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

9. ទ្រព្យសកម្មផ្សេងៗ

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណាយបង់មុន	12,075	3,000	12,255	3,000
ផ្សេងៗ	71,525	17,770	55,556	13,599
	<u>83,600</u>	<u>20,770</u>	<u>67,811</u>	<u>16,599</u>

10. ប្រាក់បញ្ញើរបស់អតិថិជន

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បញ្ញើរបស់ SMEs:				
គណនីអសកម្ម	645,061	160,264	747,281	182,933
ប្រាក់បញ្ញើកាតព្វកិច្ច	262,000	65,093	351,973	86,162
ប្រាក់បញ្ញើតាមកិច្ចសន្យា	1,092	271	5,560	1,361
ប្រាក់បញ្ញើស្ម័គ្រចិត្ត	-	-	2,275	557
	<u>908,153</u>	<u>225,628</u>	<u>1,107,089</u>	<u>271,013</u>

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានយោងពីការិយបរិច្ឆេទមុន។ ពុំមានប្រាក់បញ្ញើបន្ថែមរបស់អតិថិជនត្រូវបានប្រមូលចាប់តាំងពីឆ្នាំ 2019។ ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវិភាគដូចខាងក្រោម ៖

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
(ក) វិភាគតាមប្រភេទរូបិយប័ណ្ណ៖				
ដុល្លារអាមេរិក	722,448	179,490	852,471	208,683
ប្រាក់បាត	185,705	46,138	254,618	62,330
	<u>908,153</u>	<u>225,628</u>	<u>1,107,089</u>	<u>271,013</u>
(ខ) វិភាគតាមសាខា ៖				
សាខាខេត្តបាត់ដំបង	405,139	100,656	484,878	118,697
សាខាខេត្តបន្ទាយមានជ័យ	185,656	46,126	254,454	62,290
សាខាបវេល	317,358	78,846	367,757	90,026
	<u>908,153</u>	<u>225,628</u>	<u>1,107,089</u>	<u>271,013</u>

បច្ចេកទេស ហិរញ្ញវត្ថុ ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបំប៉នថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

10. ប្រាក់បញ្ញើរបស់អតិថិជន (តព័ទ្ធជាមុន)

(គ) វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ ៖

	2024 % p.a.	2023 % p.a.
ប្រាក់បញ្ញើរបស់ SMEs		
ប្រាក់បញ្ញើតាមកិច្ចសន្យា	5% - 10.50%	5% - 10.50%
ប្រាក់បញ្ញើកាតព្វកិច្ច	6%	6%
ប្រាក់បញ្ញើស្ម័គ្រចិត្ត	3%	3%

11. បំណុលផ្សេងៗ

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
បំណុលសោធននិវត្តន៍ និងអត្ថប្រយោជន៍	446,887	111,028	527,791	129,202
បំណុលលើការឈប់សំរាកប្រចាំឆ្នាំ	161,581	40,144	156,817	38,388
ចំណាយបង្គរ	99,874	24,813	80,232	19,641
បំណុលពន្ធផ្សេងៗ	18,991	4,718	18,638	4,563
បំណុលផ្សេងៗ	151,092	37,539	121,796	29,815
	<u>878,425</u>	<u>218,242</u>	<u>905,274</u>	<u>221,609</u>

12. កម្ចី

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
មូលនិធិកម្ចីខ្នាតតូច អង្គការ យើងអន្តរជាតិ នៅចក្រភពអង្គេស	3,726,131	925,747	3,119,523	763,653
Impulso	37,878	9,411	17,959	4,396
ឯកត្តជន	4,265,000	1,059,626	3,303,750	808,752
KIVA	69,188	17,190	-	-
	<u>8,098,197</u>	<u>2,011,974</u>	<u>6,441,232</u>	<u>1,576,801</u>

បទ: ហិរញ្ញវត្ថុ ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

12. កម្ចី (តពិទំព័រមុន)

(ក) វិភាគតាមកាលកំណត់សង :	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្នុងកំឡុងពេលមួយខែ	-	-	362,550	88,752
ក្នុងកំឡុងពេលពីរខែ ដល់បីខែ	-	-	367,650	90,000
លើសពីបីខែ ដល់មួយឆ្នាំ	885,500	220,000	1,021,250	250,000
លើសពីមួយឆ្នាំ ដល់ប្រាំឆ្នាំ	7,212,697	1,791,974	4,689,782	1,148,049
	<u>8,098,197</u>	<u>2,011,974</u>	<u>6,441,232</u>	<u>1,576,801</u>
(ខ) វិភាគតាមប្រភេទរូបិយប័ណ្ណ:				
ប្រាក់រៀល	240,000	59,627	240,000	58,752
ដុល្លារអាមេរិក	7,858,197	1,952,347	6,201,232	1,518,049
	<u>8,098,197</u>	<u>2,011,974</u>	<u>6,441,232</u>	<u>1,576,801</u>
(គ) វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ :				
		2024		2023
		% p.a.		% p.a.
ប្រាក់រៀល		9%		8.30%
ដុល្លារអាមេរិក		0% - 9%		0% - 9%

13. ដើមទុនគម្រោង SEAD

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដើមទុនគម្រោង SEAD ស្ថិតនៅក្រោមមូលនិធិ				
សហភាពឥណទានប្រទេសអូស្ត្រាលី (CUFA)	83,365	20,841	83,365	20,841
ដើមទុនគម្រោង SEAD ស្ថិតនៅក្រោមមូលនិធិ				
AusAID	866,456	216,614	866,456	216,614
	<u>949,821</u>	<u>237,455</u>	<u>949,821</u>	<u>237,455</u>

មើលកំណត់សម្គាល់លេខ 1 សម្រាប់ព័ត៌មានលម្អិត។

បច្ចេកទេស ហិរញ្ញវត្ថុ

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

14. ដើមទុន

	2024		2023	
	ពាន់រៀល ដុល្លារអាមេរិក		ពាន់រៀល ដុល្លារអាមេរិក	
ចេញផ្សាយ និងបានបង់គ្រប់ចំនួន	9,741,600	2,435,400	9,741,600	2,435,400

នាការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024 ដើមទុនលក្ខន្តិកៈរបស់ក្រុមហ៊ុនមានចំនួន 48,708 ភាគហ៊ុន ក្នុងមួយហ៊ុនមានតំលៃ 200,000 រៀល។ រាល់ភាគហ៊ុនត្រូវបានទូទាត់រួចដែលមានសមាសភាពរបស់ភាគទុនិករបស់ក្រុមហ៊ុនមានដូចខាងក្រោម ៖

	2024		2023	
	ភាគរយនៃ ភាគហ៊ុនកាន់ កាប់	ចំនួនភាគហ៊ុន តម្លៃ 200,000 រៀល ក្នុងមួយហ៊ុន	ភាគរយនៃ ភាគហ៊ុនកាន់ កាប់	ចំនួនភាគហ៊ុន តម្លៃ 200,000 រៀល ក្នុងមួយហ៊ុន
សមាគមភាគហ៊ុនបុគ្គលិក ដែលតំណាង				
ដោយលោក លី ចាន់ទី	97.78%	47,622	97.78%	47,622
លោក មាស ធន	0.82%	400	0.82%	400
អ្នកស្រី ង៉ែត នី	0.41%	200	0.41%	200
អ្នកស្រី ជា ចាន់ដា	0.44%	216	0.44%	216
លោក រ៉េន ផល្លី	0.14%	70	0.14%	70
លោក លី ចាន់ទី	0.41%	200	0.41%	200
	100%	48,708	100%	48,708

15. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិ គឺបង្ហាញពីភាពខុសគ្នារវាង សំវិធានធនលើឱនភាពតម្លៃដើមដែលបាត់បង់ ត្រូវបានគណនាដោយអនុលោមទៅតាម CIFRS for SMEs និង សំវិធានធនតាមច្បាប់បង្គរ ដែលត្រូវបានគណនាដោយអនុលោមទៅតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។ ភាពខុសគ្នា ត្រូវបានគេកត់ត្រាជាទុនបម្រុងតាមបទប្បញ្ញត្តិ នៅពេលដែលសំវិធានធនតាមច្បាប់បង្គរ គឺធំជាងសំវិធានធនលើឱនភាពតម្លៃដើម ដែលត្រូវបានគណនាដោយអនុលោមទៅតាម CIFRS for SMEs។ ទុនបម្រុងនេះត្រូវបានផ្ទេរទៅកាន់លទ្ធផលបង្គរ។

បទប្បញ្ញត្តិ ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

15. ទុនបម្រុងតាមបទប្បញ្ញត្តិ (តព័ទ្ធព័ន្ធន)

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
នាថ្ងៃទី 1 មករា	885,565	216,786	1,094,218	265,780
ការផ្ទេរ	438,288	107,661	(208,653)	(50,767)
ការបកប្រែរូបិយប័ណ្ណ	-	4,461	-	1,773
នាថ្ងៃទី 31 ធ្នូ	1,323,853	328,908	885,565	216,786

ការផ្ទេរពី លទ្ធផលបង្ក ទៅទុនបម្រុងតាមបទប្បញ្ញត្តិ ចំពោះឱ្យភាពតម្លៃដើមក្នុងការិយបរិច្ឆេទនេះមានដូចខាងក្រោម។

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការថយចុះតម្លៃសំវិធានធនតាមច្បាប់បង្កតាម បទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា				
- សមតុល្យនៅធនាគារ	18,679	4,641	14,664	3,590
- ឥណទានចំពោះអតិថិជន	1,768,133	439,288	1,248,839	305,713
	1,786,812	443,929	1,263,503	309,303
ការខាតបង់ពីការថយចុះតម្លៃ នៃទ្រព្យសកម្ម ហិរញ្ញវត្ថុតាម CIFRS for SMEs	462,959	115,021	377,938	92,518
	1,323,853	328,908	885,565	216,785

16. ចំណូលពីការប្រាក់

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលការប្រាក់គឺបានមកពី៖				
ឥណទានចំពោះអតិថិជន	4,614,465	1,133,497	4,630,790	1,126,713
សមតុល្យនៅធនាគារ	3,995	981	6,213	1,512
	4,618,460	1,134,478	4,637,003	1,128,225

បទ ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបំប៉នថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

17. ចំណាយលើការប្រាក់

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
កម្ចី	368,027	90,402	422,839	102,881
ប្រាក់បញ្ញើរបស់អតិថិជន	18,663	4,584	21,284	5,178
	<u>386,690</u>	<u>94,986</u>	<u>444,123</u>	<u>108,059</u>

18. ចំណូលពីប្រតិបត្តិការផ្សេងៗ

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលផ្សេងៗ	76,493	18,790	258,810	62,971
ចំណូលការសងវិញនៃកម្ចី	93,529	22,974	62,954	15,317
	<u>170,022</u>	<u>41,764</u>	<u>321,764</u>	<u>78,288</u>

19. សោហ៊ុយបុគ្គលិក

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បៀវត្ស	2,893,895	710,856	2,882,159	701,255
ប្រាក់សោធននិវត្តន៍ និងអត្ថប្រយោជន៍	147,742	36,291	150,980	36,735
ចំណាយលើការឈប់សំរាកប្រចាំឆ្នាំ	103,537	25,433	117,797	28,661
ចំណាយលើការថែរក្សាសុខភាព	11,186	2,748	13,085	3,184
	<u>3,156,360</u>	<u>775,328</u>	<u>3,164,021</u>	<u>769,835</u>

បទ: ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបំប៉នថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

20. ចំណាយលើប្រតិបត្តិការផ្សេងៗ

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណាយលើការជួលការិយាល័យ	217,449	53,414	217,379	52,890
សោហ៊ុយវិជ្ជាជីវៈ	119,061	29,246	127,043	30,911
សោហ៊ុយលើការបណ្តុះបណ្តាល	82,522	20,271	91,093	22,164
ចំណាយសម្ភារៈការិយាល័យ	58,665	14,410	68,425	16,648
ធានារ៉ាប់រង	48,136	11,824	48,373	11,770
សោហ៊ុយទឹកភ្លើង	51,489	12,648	49,856	12,130
ចំណាយថ្លៃសាំង	40,052	9,838	42,186	10,264
ចំណាយលើការធ្វើដំណើរ	30,426	7,474	29,788	7,248
ចំណាយលើសេវាសង្គម	10,366	2,546	6,090	1,482
ចំណាយលើការការពារឥណទាន និងអាយុជីវិត	18,682	4,589	24,390	5,934
ចំណាយផ្សេងៗលើកម្ចី	2,616	643	4,268	1,038
ចំណាយលើការជួសជុល និងថែទាំ	17,823	4,378	15,883	3,864
សោហ៊ុយលើការទំនាក់ទំនង	14,511	3,564	15,489	3,770
សោហ៊ុយលើអាជ្ញាប័ណ្ណ	12,343	3,032	12,000	2,920
ចំណាយលើការបង់ពន្ធកាត់ទុក	5,453	1,339	5,645	1,373
ចំណាយលើវិវាទ	496	122	396	96
សោហ៊ុយសមាជិកភាព	7,944	1,951	14,551	3,540
ខាតលើការប្តូរប្រាក់	148,138	36,389	28,690	6,981
ចំណាយផ្សេងៗ	50,365	12,373	16,445	4,001
	<u>936,537</u>	<u>230,051</u>	<u>817,990</u>	<u>199,024</u>

21. ពន្ធលើប្រាក់ចំណូល

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ពន្ធចរន្ត	43,413	10,664	54,789	13,330
ពន្ធពន្យារ	29,350	7,209	127,031	30,908
	<u>72,763</u>	<u>17,873</u>	<u>181,820</u>	<u>44,238</u>

បទ: ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

21. ពន្ធលើប្រាក់ចំណូល (តព៌ទ៌ព៌រមុន)

ក. ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណូល

ក្នុងក្របខ័ណ្ឌនៃច្បាប់សារពើពន្ធ ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលក្នុងអត្រា 20% នៃលទ្ធផលជាប់ពន្ធលើប្រាក់ចំណូល ឬបង់ពន្ធអប្បបរមាក្នុងអត្រា 1% នៃផលរបរសរុប ដោយយកចំនួនប្រាក់ដែលធំជាងគេ ។

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លទ្ធផលចំណេញ/(ខាត) មុនបង់ពន្ធ	(91,255)	(22,416)	213,507	51,948
ពន្ធលើប្រាក់ចំណូលក្នុងអត្រា 20%	(18,251)	(4,483)	42,701	10,390
ខ្ទង់ចំណាយមិនអាចកាត់កងបានតាមច្បាប់សារពើពន្ធ	1,994,639	489,963	4,878	1,187
ខ្ទង់ចំណាយអាចកាត់កងបានតាមច្បាប់សារពើពន្ធ	(2,012,882)	(494,444)	(106,222)	(25,845)
ប្រាក់ខាតពន្ធមិនទាន់ទទួលស្គាល់	36,494	8,964	58,643	14,268
ពន្ធលើប្រាក់ចំណូល	-	-	-	-
ពន្ធអប្បបរមាក្នុងអត្រា 1%	43,413	10,664	54,789	13,330
ចំណាយពន្ធលើប្រាក់ចំណូល	43,413	10,664	54,789	13,330
ពន្ធពន្យារដែលទទួលស្គាល់	29,350	7,209	127,031	30,908
ចំណាយពន្ធលើប្រាក់ចំណូល	72,763	17,873	181,820	44,238

ខ. បំណុលពន្ធពន្យារ

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យដើមការិយបរិច្ឆេទ	5,749	1,407	5,952	1,446
ទាយជួនក្នុងការិយបរិច្ឆេទ	43,413	10,664	54,789	13,330
ចំណាយបង់ពន្ធក្នុងការិយបរិច្ឆេទ	(45,250)	(11,115)	(54,992)	(13,380)
ការបកប្រែរូបិយប័ណ្ណ	-	16	-	11
សមតុល្យចុងការិយបរិច្ឆេទ	3,912	972	5,749	1,407

បច្ចេកទេស ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

21. ពន្ធលើប្រាក់ចំណូល (តព័ទ្ធជម្រក)

គ. ពន្ធពន្យារ

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសកម្មពន្ធពន្យារ	243,781	60,567	226,512	55,449
ពន្ធពន្យារបំណុល	(150,192)	(37,315)	(103,572)	(25,354)
ទ្រព្យសកម្មពន្ធពន្យារ (បំណុល) - សុទ្ធ	93,589	23,252	122,940	30,095

(i) ចលនាលើពន្ធពន្យារមានដូចខាងក្រោម៖

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ពន្ធពន្យារបំណុល				
សំវិធានធនសម្រាប់ទ្រព្យហិរញ្ញវត្ថុ	(150,192)	(37,315)	(103,572)	(25,354)
ទ្រព្យសកម្មពន្ធពន្យារ				
រំលស់លើ ទ្រព្យ និងបរិក្ខារ	4,303	1,069	8,851	2,167
បំណុលសោធននិវត្តន៍ និងបំណុល				
លើការឈប់សំរាកប្រចាំឆ្នាំ	121,694	30,234	136,922	33,518
ខាតពីការបកប្រែរូបិយប័ណ្ណ	32,257	8,014	5,763	1,411
ចំណូលបង់មុន	85,527	21,250	74,976	18,353
ពន្ធពន្យារ(បំណុល) សកម្ម - សុទ្ធ	93,589	23,252	122,940	30,095

(ii) ទ្រព្យសកម្មពន្ធពន្យារត្រូវបានកំណត់ដូចខាងក្រោម៖

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
នៅថ្ងៃទី១ ខែមករា	122,940	30,095	249,971	60,717
ពន្ធពន្យារទទួលស្គាល់ក្នុងឆ្នាំ	(29,350)	(7,209)	(127,031)	(30,908)
ការបកប្រែរូបិយប័ណ្ណ	-	366	-	286
នៅថ្ងៃទី៣១ ខែធ្នូ	93,589	23,252	122,940	30,095

បទ: ហ្វាយនែន ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

22. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ 4)	115,883	28,791	152,685	37,377
សមតុល្យជាមួយធនាគារជាតិ (មិនរាប់បញ្ចូលប្រាក់ តម្កល់ដើមទុន) (កំណត់សម្គាល់ 5)	320	79	400	98
សមតុល្យជាមួយធនាគារផ្សេង (កំណត់សម្គាល់ 6)	1,867,927	464,081	1,466,429	358,979
	<u>1,984,130</u>	<u>492,951</u>	<u>1,619,514</u>	<u>396,454</u>

23. ការបង្ហាញពីភាគីពាក់ព័ន្ធ

ក្រុមហ៊ុនមានសមតុល្យ និងប្រតិបត្តិការសំខាន់ៗជាមួយសម្ព័ន្ធភាគី នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដូចខាងក្រោម៖

សម្ព័ន្ធភាគី៖	ទំនាក់ទំនង	2024		2023	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លោក មាស ធន	ម្ចាស់ភាគហ៊ុន				
កម្ចី		241,500	60,000	245,100	60,000
ចំណាយការប្រាក់		20,355	5,000	23,209	5,647
		<u>261,855</u>	<u>65,000</u>	<u>268,309</u>	<u>65,647</u>
លោក ព្រំ ម៉ារី	អភិបាល				
កម្ចី		523,250	130,000	408,500	100,000
ចំណាយការប្រាក់		40,089	9,848	40,839	9,936
		<u>563,339</u>	<u>139,848</u>	<u>449,339</u>	<u>109,936</u>
ប្រាក់ឈ្នួលថ្នាក់ដឹកនាំ					
បៀវត្សនិងអត្ថប្រយោជន៍ផ្សេងៗ		520,734	127,912	539,689	131,312

24. កិច្ចសន្យា

ក្រុមហ៊ុនមានជាប់កិច្ចសន្យាជួលទីស្នាក់ការកណ្តាលព្រមទាំងការិយាល័យសាខាមានដូចខាងក្រោម៖

	2024		2023	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
តិចជាងមួយឆ្នាំ	163,534	40,171	179,242	43,878
លើសពីមួយឆ្នាំតែតិចជាងប្រាំឆ្នាំ	226,760	55,701	117,439	28,749
	<u>390,294</u>	<u>95,872</u>	<u>296,681</u>	<u>72,627</u>

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024**

25. យថាភាពផ្នែកពន្ធដារ

ពន្ធដារគឺជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការស៊ើបអង្កេតដោយអាជ្ញាធរពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ។ ការអនុវត្តច្បាប់ពន្ធដារ និងបទប្បញ្ញត្តិ លើប្រតិបត្តិការជាច្រើនប្រភេទ គឺដោយនឹងមានការបកស្រាយផ្សេងៗគ្នា នៅពេលពិនិត្យដោយអាជ្ញាធរពន្ធដារទាំងនេះ។ ទាំងនេះអាចបណ្តាលឱ្យមានពន្ធបន្ថែម ការទាមទារពន្ធឡើងវិញ និងការពិន័យផ្សេងទៀត។

គណៈគ្រប់គ្រងជឿជាក់ថា ខ្លួនបានកត់ត្រាយ៉ាងគ្រប់គ្រាន់នូវបំណុលពន្ធ ដោយផ្អែកលើការបកស្រាយនៃច្បាប់ពន្ធដារ។ ប្រសិនបើការកំណត់ជាក់លាក់មួយត្រូវបានជំទាស់ដោយអាជ្ញាធរពន្ធដារ ក្រុមហ៊ុនអាចត្រូវបានវាយតម្លៃលើពន្ធបន្ថែម ការផាកពិន័យ និងការប្រាក់ ដែលផលប៉ះពាល់របស់វាអាចមានជាសារវន្ត។ ឆ្នាំសារពើពន្ធនៅតែបើកចំហដើម្បីពិនិត្យដោយ អាជ្ញាធរពន្ធដារ សម្រាប់រយៈពេលបីឆ្នាំ ជាមួយនឹងការបន្ថែមដែលអាចមានរហូតដល់ដប់ឆ្នាំ។

26. ព្រឹត្តិការណ៍បន្ទាប់ពីបញ្ចប់រយៈពេលរាយការណ៍

ក្រុមហ៊ុនបានវាយតម្លៃព្រឹត្តិការណ៍បន្ទាប់ពីបញ្ចប់រយៈពេលរាយការណ៍ រហូតដល់កាលបរិច្ឆេទដែលរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបោះផ្សាយ ។ ក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថាគ្មានព្រឹត្តិការណ៍សំខាន់ណាមួយគួរត្រូវបានរាយការណ៍នោះទេ។